

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ២៦-៨-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៨១៥/៩១៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ០២ រូប ៧៦៥១
- ២៦-៨-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៨១៥/៩១៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ តាមលំដាប់ថ្នាក់ ចំពោះ អស់លោក និងកញ្ញា ចំនួន ៣៧ រូប ៧៦៥២
- ២៦-៨-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៨១៥/៩១៩ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ជូនលោកឧត្តមសេនីយ៍ត្រី **តាន់ សុខវិជ្ជា** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ៧៦៥៤
- ២៨-៨-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៨១៥/៩២០ ស្តីពី ការតែងតាំងសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន ០១ រូប និងទីប្រឹក្សាអមទីស្តីការ គណៈរដ្ឋមន្ត្រី ចំនួន ០៣ រូប ៧៦៥៥
- ២៨-៨-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៨១៥/៩២១ ស្តីពី ការតែងតាំងឯកឧត្តម **ស៊ុន សុត** ជា ទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើ អនុរដ្ឋលេខាធិការ ៧៦៥៦
- ២៨-៨-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៨១៥/៩២២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា ចំពោះ នាយឧត្តមសេនីយ៍ GENERAL. MUL YONO ៧៦៥៧
- ២៨-៨-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៨១៥/៩២៣ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម និងអស់លោក ចំនួន ៧៧ រូប ៧៦៥៨
- ២៩-៨-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៨១៥/៩២៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ជាតូបការ ចំពោះ លោក **លី ស៊ុយ** ៧៦៦១
- ២៩-៨-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៨១៥/៩២៥ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០២ រូប ៧៦៦២
- ២៩-៨-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៨១៥/៩២៦ ស្តីពី ការតែងតាំងឯកឧត្តម **សេន សុវណ្ណ** ជាទីប្រឹក្សាឯកឧត្តម **ខេង ធាន្យ** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ៧៦៦៣

- ២៩-៨-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៨១៥/៩២៧ ស្តីពី ការតែងតាំងឧត្តមទីប្រឹក្សាជាតិភាសាខ្មែរ និងសមាជិកនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ចំនួន ០៦ រូប ៧៦៦៤
- ២៩-៨-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៨១៥/៩២៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ តាមលំដាប់ថ្នាក់ ចំពោះ អស់លោក និងកញ្ញា ចំនួន ០៣ រូប ៧៦៦៦
- ២៩-៨-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៨១៥/៩២៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេនា ប្រគេនចំពោះ ព្រះសង្ឃ និងអស់លោក ចំនួន ០២ អង្គ/រូប ៧៦៦៧
- ២៩-៨-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៨១៥/៩៣០ ស្តីពី ការតែងតាំងឧត្តម **អិន អេម** ជា នាយកវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានឋានៈ និង បុព្វសិទ្ធិស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន ៧៦៦៨
- ២៩-៨-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៨១៥/៩៣១ ស្តីពី ការតែងតាំង និងផ្តល់ឋានៈឧត្តម **ស្នួង ណយ** ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានជំរុញចលនា “ភូមិមួយ ផលិតផល មួយ” មានឋានៈស្មើ អនុរដ្ឋលេខាធិការ ៧៦៦៩
- ០៤-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៣២ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ជាកិច្ចបញ្ជូនរណៈ ដល់សព នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន ០៥ រូប ៧៦៧០
- ០៤-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៣៣ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ អស់លោក និងលោកស្រី ចំនួន ១៤ រូប ៧៦៧១
- ០៤-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៣៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ៥៧ រូប ៧៦៧២
- ០៤-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៣៥ ស្តីពី ការតែងតាំងលោក **ងម សៀកឡាន** ជា ឧកញ៉ា ៧៦៧៥
- ០៤-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៣៦ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណី ដល់លោក **លីវ លីហ្សុង** (LIU LEZHONG) ជនជាតិចិន សញ្ជាតិចិន ៧៦៧៦
- ០៤-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៣៧ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណី ដល់លោក **សែលីស ឡាជូ ហ៊ីរានាន់ដានី** (SAILESH LACHU HIRANANDANI) ជនជាតិឥណ្ឌា សញ្ជាតិឥណ្ឌា ៧៦៧៧
- ០៤-៩-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/០៩១៥/៩៣៨ ស្តីពី ការផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិប្រពៃណី ដល់លោក **ចាន ជីងសុង** (CHANG CHENG-SUNG) ជនជាតិចិនតៃវ៉ាន់ សញ្ជាតិចិនតៃវ៉ាន់ ៧៦៧៨

ក

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

១៥-៩-២០១៥	-អនុក្រឹត្យលេខ ១២៦ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា	៧៦៧៩
១៥-៩-២០១៥	-អនុក្រឹត្យលេខ ១២៧ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា	៧៦៨១
១៦-៩-២០១៥	-អនុក្រឹត្យលេខ ១២៨ អនក្រ.បក ស្តីពី ការកាត់ដីទំហំ ១.០០៥ ហិកតា នៅក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី ចេញពីដីតំបន់អភិរក្សជីវៈចម្រុះសីមា និងធ្វើអនុបយោគ ជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើម ភាគតិចឆ្នង ០១ សហគមន៍ និងការផ្តល់សិទ្ធិលើក្បាលដី	៧៦៨៣
១៧-៩-២០១៥	-អនុក្រឹត្យលេខ ១២៩ អនក្រ.បក ស្តីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយ តបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមប្រកចេញចូល	៧៦៨៦
២៧-៨-២០១៥	-អនុក្រឹត្យលេខ ៩៣៨ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៧៦៩១
២៧-៨-២០១៥	-អនុក្រឹត្យលេខ ៩៣៩ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសមុនិសាវភ័ណ្ណ	៧៦៩៣
២៧-៨-២០១៥	-អនុក្រឹត្យលេខ ៩៤០ អនក្រ.តត ស្តីពី ការជូនមេដាយមុនិសាវភ័ណ្ណ	៧៦៩៤
២៧-៨-២០១៥	-អនុក្រឹត្យលេខ ៩៤១ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៧៦៩៥
២៧-៨-២០១៥	-អនុក្រឹត្យលេខ ៩៤២ អនក្រ.តត ស្តីពី ការជូនមេដាយមុនិសាវភ័ណ្ណ	៧៦៩៦
២៧-៨-២០១៥	-អនុក្រឹត្យលេខ ៩៤៣ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៧៦៩៧
២៧-៨-២០១៥	-អនុក្រឹត្យលេខ ៩៤៤ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ ជាកិច្ចបច្ច្រាមរណៈ	៧៦៩៩
២៧-៨-២០១៥	-អនុក្រឹត្យលេខ ៩៤៥ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៧៧០០
២៨-៨-២០១៥	-អនុក្រឹត្យលេខ ៩៤៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៧៧០១
៣១-៨-២០១៥	-អនុក្រឹត្យលេខ ៩៤៧ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសមុនិសាវភ័ណ្ណ	៧៧០២
៣១-៨-២០១៥	-អនុក្រឹត្យលេខ ៩៤៨ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៧៧០៤
៣១-៨-២០១៥	-អនុក្រឹត្យលេខ ៩៤៩ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៧៧០៦
៣១-៨-២០១៥	-អនុក្រឹត្យលេខ ៩៥០ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៧៧០៨
៣១-៨-២០១៥	-អនុក្រឹត្យលេខ ៩៥១ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៧៧២១
៣១-៨-២០១៥	-អនុក្រឹត្យលេខ ៩៥២ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	៧៧២២
៣១-៨-២០១៥	-អនុក្រឹត្យលេខ ៩៥៣ អនក្រ.តត ស្តីពី ការជូនមេដាយមុនិសាវភ័ណ្ណ	៧៧២៤
៣១-៨-២០១៥	-អនុក្រឹត្យលេខ ៩៥៤ អនក្រ.តត ស្តីពី ការជូនមេដាយមុនិសាវភ័ណ្ណ	៧៧២៥

៣១-៨-២០១៥ -អនុក្រឹត្យលេខ ៩៥៥ អនក្រ.តត ស្តីពី ការផ្ទេរបញ្ចូលទៅក្នុងឋានន្តរស័ក្តិនាយក្រុមការ
នៃក្របខ័ណ្ឌមន្ត្រីក្រុមការ ក្រសួងមហាផ្ទៃ ៧៧២៦

២.សេចក្តីសម្រេច

១៥-៩-២០១៥ -សេចក្តីសម្រេចលេខ ៧៣ សសរ ស្តីពី ការតែងតាំងសមាសភាពនៃ គណៈកម្មការ
អន្តរក្រសួងស៊ើបអង្កេតពិសេសលើករណីបណ្តឹងលេខ ២៣១៨ ស្តីពី ករណីឃាតកម្មលើ
មេដឹកនាំសហជីព **ជា វិជ្ជា, ហ៊ុំ វុឌ្ឍិ និង រស់ សុវណ្ណារ៉ាត** ៧៧២៨

២១-៩-២០១៥ -សេចក្តីសម្រេចលេខ ៧៤ សសរ ស្តីពី ការតែងតាំងសមាសភាពនៃ គណៈកម្មាធិការជាតិ
សុវត្ថិភាពចរាចរណ៍ផ្លូវគោក ៧៧៣០

៣.សារាចរ

៣១-៨-២០១៥ -សារាចរលេខ ០៦ សរ ស្តីពី ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ
ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥ ៧៧៣៣

III. ការងារបណ្តាញក្រសួង

ទិស្តីការរដ្ឋប្រវត្តិក្រសួងឧស្សាហកម្ម និង សិប្បកម្ម

១៧-៦-២០១៥ -ប្រកាសលេខ ៣០៣ ឧស.កឧ.ប្រក.០៦ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ជិត អ៊ុយប្រយ
ឌឺរី លីមីធីត បង្កើតរោងចក្រ ប៉ាក់សម្លៀកបំពាក់ ៧៧៣៥

១៧-៦-២០១៥ -ប្រកាសលេខ ៣០៤ ឧស.កឧ.ប្រក.០៦ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ជិត ចិចថាយ
លីមីធីត បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៧៧៣៨

២២-៦-២០១៥ -ប្រកាសលេខ ៣០៦ ឧស.កឧ.ប្រក.០៦ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ហ្វូដ ភីភីល
(ខេមបូឌា) អិលធីឌី បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៧៧៤១

២៩-៦-២០១៥ -ប្រកាសលេខ ៣០៧ ឧស.កឧ.ប្រក.០៦ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អេឃ្យ
ភីហ្វូមមេនស៍ (ខេមបូឌា) បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៧៧៤៤

២៩-៦-២០១៥ -ប្រកាសលេខ ៣០៨ ឧស.កឧ.ប្រក.០៦ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អេស អិល អិន
មីត សិបផ្លាយ ភីធីវាយ អិលធីឌី បង្កើតរោងចក្រផលិត កែច្នៃសាច់គោ ៧៧៤៧

២៩-៦-២០១៥ -ប្រកាសលេខ ៣០៩ ឧស.កឧ.ប្រក.០៦ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស្តាយ ហ៊ុល
អ៊ីភីភីល (ខេមបូឌា) បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៧៧៥០

២៩-៦-២០១៥ -ប្រកាសលេខ ៣១០ ឧស.កឧ.ប្រក.០៦ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន លាំង ជី
អ៊ុនដាសស្រី (ខេមបូឌា) បង្កើតរោងចក្រ ផលិតបន្លែបំណែកផ្សេងទៀត ៧៧៥៣

២៩-៦-២០១៥ -ប្រកាសលេខ ៣១១ ឧស.កឧ.ប្រក.០៦ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ហេន ស៊ើវេន
អ៊ីភីភីល បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៧៧៥៦



ព្រះរាជក្រឹត្យ

នស/រកត/០៤១៥/៧១៧

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឡោសព្រះរាជទាន

នូវ

- ក. គ្រឿងឥស្សរិយយស ជាតុបករ
 - លោកឧត្តមសេនីយ៍ឯក ហ៊ុន ថាវណ្ណ អត្តលេខ ០១០១៦
- ខ. គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីវឌ្ឍន៍
 - ១- សាលាខេត្តកណ្តាល
 - ២- លោកឧត្តមសេនីយ៍ត្រី តូ ហាក់ អត្តលេខ ០៩៥៤០

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៧.១៥០៧.៧៤៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៧៣៣ ស.ណ
សំណៅដែលមានកម្រិតការបែកចែកផ្សេង
រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



៦- Mr.Dr. BERNARD CHANU
៧- Ms. LAURA CONFOLANT
៨- Mr. PIERRE TEPOT
៩- Mr. SUH BYEONG DO

១៥- Mr. Dr. STÉPHANE XAVIER RACINE
១៦- Mr. Dr. SEBASTIEN COURAUD
១៧- Mr. MARC VANDENBROUCK
១៨- Mr. Dr. KEE PARK

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ស.ល. ១៥០៧. ៦៤៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ១៤៧ ស.ណ
សំណៅដែលមានតម្លៃជាការបែកចេញ
រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥
* អគ្គលេខាធិការរាជរដ្ឋាភិបាល *

សយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៨១៥/៧១៧

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយ ខ្សែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តី ក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ដំឡើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ទេវ** ជូនលោកឧត្តមសេនីយ៍ត្រី **តាន់ សុខវិជ្ជា** អគ្គលេខ **០៥៥៥៥** នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

២០១៥.១៥.០៧.៧២៧

លេខ: ៧១ រដ្ឋសណ
 សំណេរនៃលោកសម្តេចអគ្គមហាសេនាបតីតេជោ
 រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៥
 អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៨១៥/១៤០

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២០៩/១៧៣ ចុះថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០០៩ ស្តីពីការបង្កើតក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន ០១ រូប និងទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន ០៣ រូប ដូចខាងក្រោម :
- ១- ឯកឧត្តម **ហែម សាវង** ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ មានឋានៈស្មើ **រដ្ឋលេខាធិការ**
 - ២- ឯកឧត្តម **ឡេង ចុះឡី** ជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** បន្ថែមលើមុខងារបច្ចុប្បន្ន
 - ៣- ឯកឧត្តម **សារុន រ៉ាឌី** ជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** បន្ថែមលើមុខងារបច្ចុប្បន្ន
 - ៤- ឯកឧត្តម **ច័ន្ទ ឆែលី** ជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ: ១៥០៧.១៣០

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**

លេខ: ១៧៦ ស.ណ
រដ្ឋលេខាធិការក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
រាជធានីភ្នំពេញ, ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា





ព្រះរាជក្រឹត្យ

នស/រកត/០៨១៥/១២១

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សីរិវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតមន្ត្រីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត សភាកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០០៥ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៤ មាត្រា១៧ និងមាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិតសភាកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** តែងតាំងឯកឧត្តម **ស៊ុន សុភ** ជាមន្ត្រីប្រឹក្សារាជបណ្ឌិតសភាកម្ពុជា នៃមន្ត្រីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើ អនុរដ្ឋលេខាធិការ ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ពល. ១៥០៧. ៥៣១

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
ស.ណ
សំណៅដែលបានកម្រិតការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៥
អគ្គនាយកការពាររដ្ឋាភិបាល
សយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៨១៥/ ៧៤២

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឆ្លាស់ព្រះរាជធាន

ឱ្យ

ត្រៀមឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា

ឯកឧត្តម នាយឧត្តមសេនីយ៍ **GENERAL. MUL YONO**

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៥

ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្របូរណ៍ស្តីពី

លេខ. ១៥០៧. ៧៣២

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៧៣ ៧ ស.ណ

សំណាវដៃលេខាធិការប្រៃសណីយ៍កម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៨១៥/ ៧៤៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)
ឡូសព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីឧត្តរ

- ១ លោក គឹម ត្រ័យ
- ២ វរសេនីយ៍ឯក តែន សារិន អក្កលេខ ០១០៧៤៧
- ៣ វរសេនីយ៍ទោ ឆៀង ចំនុំ អក្កលេខ ០៣៥៦១៩

ខ-គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនីឧត្តរ

ឯកឧត្តម DONG VAN LAM

គ-គ្រឿងឥស្សរិយយស សុភត្តារា ថ្នាក់ មហាសេនីឧត្តរ

- ១ ឯកឧត្តម អេង ជាសាន
- ២ លោក សុ សីហា
- ៣ លោក សុខ ហុន

ឃ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ណ ថ្នាក់ មហាសេនីឧត្តរ

លោក សុន ម៉ានិត

ង-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

- ១ ឯកឧត្តម ចាន់ ចន្ទរត្ន
- ២ លោក ស៊ុម រិទ្ធជារដ្ឋ
- ៣ លោក លីម ឌីហ្វានា
- ៤ វរសេនីយ៍ត្រី ហួត សុដី
- ៥ វរសេនីយ៍ត្រី ខួន សំអឿ

ច-គ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនា

- ១ វរសេនីយ៍ឯក LAM BINH VINH
- ២ វរសេនីយ៍ឯក VO DUY THANH
- ៣ វរសេនីយ៍ឯក NGUYEN VAN DINH

ឆ-គ្រឿងឥស្សរិយយស សុភត្តារា ថ្នាក់ មហាសេនា

- ១ ឯកឧត្តម ត្រ័យ លីមសុខ
- ២ លោក ហុន ហឿ



៣	លោក	ជួន	សុភា
៤	លោក	ពុំ	សុផា
៥	លោក	ចាម	សៀមរាជ

៥-គ្រឿងឥស្សរិយយស មុនីសារាត្តណ ថ្នាក់ មហាសេនា

៦	លោក	ចាន់	អង
៧	អនុសេនីយ៍ឯក	ខឹម	ធីញ៉ា អត្តលេខ ០០៣៤០២
៨	អនុសេនីយ៍ទោ	ធីន	សុខា អត្តលេខ ០០២៥២២

៦-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី

១	អនុសេនីយ៍ត្រី	សួន	ស្រីពៅ អត្តលេខ ២១៩០៩៤
២	អនុសេនីយ៍ត្រី	ជុំ	សុផា អត្តលេខ ០៣៧៣៩៤
៣	អនុសេនីយ៍ត្រី	សំ	សុខណ្ណ អត្តលេខ ០១៥៨៤០
៤	វេជ្ជបណ្ឌិត	សូស	សម
៥	លោក	កុយ	លំដាត់
៦	លោក	ម៉ុំ	ធីត
៧	លោក	ឡាយ	ពន្លឺត
៨	លោក	ចៀន	លឿន
៩	លោក	ឈុត	អរុណ
១០	លោក	ភាព	សុខណ្ណា
១១	អនុសេនីយ៍ត្រី	សំ	សុខុន អត្តលេខ ០៥២៤៨២
១២	អនុសេនីយ៍ត្រី	អ៊ុំ	សុខ័ណ្ឌិចិត្រ
១៣	អនុសេនីយ៍ឯក	ឡែង	រដ្ឋា អត្តលេខ ៦៧៥៥៥

៧-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

១	អនុសេនីយ៍ត្រី	ពត	សុខុម អត្តលេខ ០២៣២៣៩
២	អនុសេនីយ៍ត្រី	ឌីត	សំណាម អត្តលេខ ២១៣៤០
៣	អនុសេនីយ៍ត្រី	គង់	ជា អត្តលេខ ០៤២៤៧៧
៤	អនុសេនីយ៍ឯក	ជួន	ស៊ីម៉ូ អត្តលេខ ០៣៥០៧៣
៥	អនុសេនីយ៍ឯក	អ៊ុំ	សុផល អត្តលេខ ០១៩៦៩៥
៦	អនុសេនីយ៍ឯក	ឡែង	ម៉ុនធីន អត្តលេខ ៦៣៦៦៨
៧	អនុសេនីយ៍ឯក	ហួត	មញ្ញាតុន អត្តលេខ ០៨៣៩១១
៨	អនុសេនីយ៍ទោ	ឡែង	រិទ្ធិ អត្តលេខ ៥៨៦៧៩
៩	អនុសេនីយ៍ទោ	ម៉ុំ	យៀម អត្តលេខ ០៨២០៥៤
១០	អនុសេនីយ៍ត្រី	ចាន់	សៀម អត្តលេខ ០៨៣៩៣០

៨-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្ស្រធិ

១	អនុសេនីយ៍ទោ	ត្រី	ចំចំ អត្តលេខ ០៨៧៦១៥
២	នាយចំណាត់	ចា	ជាយ៉ា អត្តលេខ ០៧៣១៩៧



ប-គ្រឿងឥស្សរិយយស ការពារជាតិ មាន ចំនួន ០១ គ្រឿង ប្រាក់ ចំនួន ០១ គ្រឿង សំរិទ្ធ ចំនួន ០១ គ្រឿង

១	វរសេនីយ៍ឯក	ស៊ុន	លីមហេង	អត្តលេខ ០៣៤២១១
២	វរសេនីយ៍ទោ	ឆៀង	ប៊ុនថេង	អត្តលេខ ១៦០៤៤៦
៣	វរសេនីយ៍ទោ	តោគ	ណារិន	អត្តលេខ ០២៥៥១០
៤	វរសេនីយ៍ត្រី	យុយ	ឡាន	អត្តលេខ ០០៣៦៤០
៥	វរសេនីយ៍ត្រី	គុច	ចាន់ថុល	អត្តលេខ ០១២១៨៧
៦	វរសេនីយ៍ត្រី	ហេង	វិចិត្រ	អត្តលេខ ០២០៨៨១
៧	វរសេនីយ៍ត្រី	អ៊ុំ	ថន	អត្តលេខ ០៥១៣៣២
៨	វរសេនីយ៍ត្រី	ញ៉ែម	សារុន	អត្តលេខ ០៨៤០២២
៩	វរសេនីយ៍ត្រី	ដេង	សុភារ៉ា	អត្តលេខ ០៨៨៦៩៤

ឃ-គ្រឿងឥស្សរិយយស ការពារជាតិ ប្រាក់ ចំនួន ០១ គ្រឿង សំរិទ្ធ ចំនួន ០១ គ្រឿង

១	អនុសេនីយ៍ឯក	អ៊ុន	ចន្ទា	អត្តលេខ ០២៨២៧៨
២	អនុសេនីយ៍ឯក	ទូ	ពៅថ្លែ	អត្តលេខ ០១៣១៥៥
៣	អនុសេនីយ៍ឯក	ហ៊ុន	ហួត	អត្តលេខ ០៣៧៤០២
៤	អនុសេនីយ៍ឯក	ស្រី	វិទ្ធី	អត្តលេខ ០៤២០៧២
៥	អនុសេនីយ៍ឯក	ទួន	តុឌ្រី	អត្តលេខ ០៣០២៩៧
៦	អនុសេនីយ៍ឯក	អ៊ុល	វិបុល	អត្តលេខ ០៣០២៩៩
៧	អនុសេនីយ៍ឯក	ហ៊ុន	ធន	អត្តលេខ ០៣៣៦៥១
៨	អនុសេនីយ៍ឯក	អ៊ុន	មុន្នី	អត្តលេខ ០៣៣៧០២
៩	អនុសេនីយ៍ឯក	គង់	គឹមស្នួ	អត្តលេខ ០៣៣៨៧២
១០	អនុសេនីយ៍ឯក	ហែម	ហិន	អត្តលេខ ០៤២០២២
១១	អនុសេនីយ៍ឯក	យឿន	ភឿត	អត្តលេខ ០៣៣៨៦៤
១២	អនុសេនីយ៍ឯក	មាន	លួន	អត្តលេខ ១៦៦៧០៦
១៣	អនុសេនីយ៍ទោ	ហាន	ហុន	អត្តលេខ ០៤៤៩១៤
១៤	អនុសេនីយ៍ទោ	ពៅថ្លែ	ស៊ីថា	អត្តលេខ ០៤៤៧៦៣
១៥	អនុសេនីយ៍ទោ	ហោង	ឃឿង	អត្តលេខ ០៤៣៧៥៥
១៦	អនុសេនីយ៍ទោ	រ៉េត	កាន់យ៉ា	អត្តលេខ ០៤២០៥៣
១៧	អនុសេនីយ៍ត្រី	ចិន	ចន្ទាជាតិ	អត្តលេខ ១៦២៧៧៤
១៨	អនុសេនីយ៍ត្រី	សាក់	ស៊ីថា	អត្តលេខ ១៦០៣២៨
១៩	នាយចំណង់	ឃឿង	បុណា	អត្តលេខ ១៦០៣២៣

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥
 ក្នុងព្រះបរមនាមនិងតាមព្រះរាជក្រាស់បង្គាប់
 ប្រមុខរដ្ឋស្តីទី

លេខ. ១៥០ អ. តវរា

ហត្ថលេខា និងព្រះរាជលញ្ឆករ
 សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៧៤១ ស.ណ

សំណាងដែលមានតម្លៃជាការបែកឆ្នាយ
 រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៥
 អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៤១៥/៧២៤

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឲ្យសព្វព្រះរាជណាម

នូវ

គ្រឿងកសិកម្មវិយាយស ជាតុបការ :

លោក លី ស៊ុយ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

ភ្នំពេញ
ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

៣៧.១៥០៤.៧៣៤

លេខ: ៤៤ ស.ណ

សំណើដើម្បីលើកសម្តេចការបែកចែក
រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៥

អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៤១៥/៧២៥

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ឆោ** ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រី នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ០២ រូប :

- ១-ឧត្តមសេនីយ៍ត្រី **គួន ឡុង** អត្តលេខ ០២២១៨
- ២-ឧត្តមសេនីយ៍ត្រី **ខេង សៅវិបុល** អត្តលេខ ១៦១៩៩ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចប៊ុន រណសេន ហ៊ុន សែន លន់

២១.១៥.០៤.៧២៥

លេខ: ៧៤២/ណ
 សំណុំរឿង: អវតក/មជ/អវតក/១២៧ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥
 អគ្គនាយកដ្ឋានព្រះរាជក្រឹត្យ
 អគ្គនាយកដ្ឋានព្រះរាជក្រឹត្យ
 ស៊ុយ សុខា





ព្រះរាជក្រឹត្យ

នស/រកត/០៤១៧/៧២៦

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **សេន សុវណ្ណ** ជាទីប្រឹក្សាឯកឧត្តម **ទេវ្យ ធាន្យ** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

៣៣.១៥០៧.៧៣៦

លេខ ៤ ៧ស.ណ
សំណៅដែលមានកម្រិតការចែកចាយ
រាជកិច្ចពេញ ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥
អគ្គនាយកដ្ឋានការងាររដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៧១៥/៧២៧

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦១១/៦០០ ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១១ ស្តីពីការបង្កើតក្រុមប្រឹក្សា ជាតិភាសាខ្មែរ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១១/៧៧៦ ចុះថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១១ ស្តីពីការតែងតាំងសមាសភាព ក្រុមប្រឹក្សាជាតិភាសាខ្មែរ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ត្រូវបានតែងតាំងឧត្តមទីប្រឹក្សានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែមលើមុខ តំណែងបច្ចុប្បន្ន :

- ១- សម្តេចព្រះអគ្គមហាសង្ឃរាជជាតិ **ឆោតា វិឌ្ឍ** សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា
- ២- ព្រះឃោសធម្ម **ឡែង ឌុន្ទ្រ** ព្រះរាជគណៈថ្នាក់ទៅ, ព្រះបាទ្យាត់គណៈខេត្តកណ្តាល, ព្រះអនុគណៈក្រុងតាខ្មៅ, នាយកពុទ្ធិកិរិយាស័យ ប៊ុន រ៉ានី ហ៊ុន សែន ក្រពើហា ប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យនៃអគ្គាធិការដ្ឋានរបស់ក្រសួងធម្មការ និង សាសនា និងជាព្រះចៅអធិការវត្តប្រជុំនីមួយៗ ហៅក្រពើហា ។



មាត្រា ២ : ត្រូវបានតែងតាំងសមាជិកនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្តីការគណៈរដ្ឋមន្ត្រី បន្ថែមលើមុខតំណែងបច្ចុប្បន្ន :

- ១- លោកបណ្ឌិត **ទេង វណ្ណារិទ្ធ** អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា
- ២- លោកបណ្ឌិត **ឈុំ ភិកលន់** អតីតព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រសត្វ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
- ៣- លោកបណ្ឌិត **ចាន់ ម៉ឺនី** លេខាអចិន្ត្រៃយ៍នៃវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រនិងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា
- ៤- លោក **ផែម ឧត្តម** ព្រឹទ្ធបុរសរងពុទ្ធិកមហាវិទ្យាល័យបាលី-ស្រ្តីកនិងភាសាបរទេស នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ។

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥
គុច្ឆន្ទៈបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ពេល. ១៥០៧. ៩៣៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៥៤០ ស.ណ

សំណេរដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ, ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៥



អគ្គលេខាធិការរាជរដ្ឋាភិបាល
[Signature]
សាយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៤១៥/៧២៤

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ឧបនាយករដ្ឋមន្ត្រី

នូវ

ក-គ្រឿងឥស្សរិយយស មុនីសារាត៌្ន ថ្នាក់ មហាសេនីយឡឺន :

-លោកវេជ្ជបណ្ឌិត យ៉ូស៊ីអុកា ហ៊ីដេតុ (YOUSHIOKA HIDETO)

ខ-គ្រឿងឥស្សរិយយស មុនីសារាត៌្ន ថ្នាក់ មហាសេនា :

១-លោក ថាំង កាំងឡា (TAING KAINGEANG)

២-កញ្ញា អ៊ីណូ អឺរិកា (INOUE ERIKA)

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី


ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

៣១៧.១៥០៧.៧៣៤

លេខ: ៤៧ ស.ណ

សំណៅថ្ងៃ ៧ ខែ កញ្ញា ឆ្នាំ ២០១៥
រាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥

អគ្គលេខាធិការរង្វង់ការិយាល័យ



សាយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៧១៥/៧២៤

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមរម្យភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សីរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្នោសព្រះរាជទាន

នូវ

គ្រឿងឥស្សរិយយស មុនីសារាត៌្ស ថ្នាក់ មហាសេនា :

១-ព្រះតេជគុណ សិន សុខុម

២-លោក មាស សុភាព

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៥

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ហត្ថលេខា និងព្រះរាជលញ្ឆករ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

៧៧៧.១៥០៧.៧៧៧

លេខ: ៤២៧ ស.ណ

សំណៅដែលមានតម្លៃជាងចែកផ្សាយ

រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥

អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៨១៥/៧៣០

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សីរិវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** តែងតាំងឯកឧត្តម **អិល អេម** ជានាយកវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានឋានៈ និងបុព្វសិទ្ធិស្មើ **អគ្គនាយក** បន្ថែមលើមុខងារបច្ចុប្បន្ន ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្តកម្មវត្ថុព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥
គូច ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣.១៥០៤.៧៤០

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ: ៥៧ ៥ ស.ណ

សំណេរដែលមានតម្លៃជាការចែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



សាយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៤១៥/៧៣១

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សីរិវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨០៩/៨៦៦ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០០៩ ស្តីពីការបង្កើតក្រុមប្រឹក្សា ស្ថាប័នអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០១០៦/០៤៣ ចុះថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០០៦ ស្តីពីការបង្កើតគណៈកម្មាធិការ ជាតិជំរុញចលនា "ភូមិមួយ ផលិតផលមួយ"
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៣/១០៥៥ ចុះថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការផ្ទេរគណៈកម្មាធិការ ជាតិជំរុញចលនា "ភូមិមួយ ផលិតផលមួយ" ឱ្យស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រុមប្រឹក្សា ស្ថាប័នអភិវឌ្ឍន៍វិស័យ កសិកម្មនិងជនបទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១ :** តែងតាំងនិងផ្តល់ឋានៈឯកឧត្តម **សួង ណយ** ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការរដ្ឋានជំរុញ ចលនា "ភូមិមួយ ផលិតផលមួយ" មានឋានៈស្មើ **អនុរដ្ឋលេខាធិការ** ។
- មាត្រា២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៥

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

ពល. ១៥០៤.៧៤១

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចសីហមុនីព្រះបាទ នរោត្តម សីហមុនី
 រលខ: ៩៤៤ ស.ណ
 សំណួរដែលមានសម្រាប់ការបែកខ្ញែក
 រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥
 អគ្គលេខាធិការរដ្ឋានជំរុញចលនា
សុខា សុខា





ព្រះរាជក្រឹត្យ

នស/រកត/០៩១៥/៧៧៤

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សីរិវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាក់តាំងរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តី ក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : ដំឡើងឋានន្តរស័ក្តិ ជាកិច្ចបញ្ជាមរណៈ ដល់សព នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ :

ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក				
១- ឧត្តមសេនីយ៍ទោ	យឹម	រតនា	អត្តលេខ	០១៣៨០៥
២- ឧត្តមសេនីយ៍ទោ	ឡៅ	ប៊ុនធឿន	អត្តលេខ	០០៤៩៤៨
ខ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី				
១- វរសេនីយ៍ឯក	យី	វណ្ណឌី	អត្តលេខ	០០៥២០១
២- វរសេនីយ៍ឯក	ម៉ក់	សំរុល	អត្តលេខ	០១៧០៩៤
៣- វរសេនីយ៍ឯក	តែត	សារ៉ុម	អត្តលេខ	០១៧៣៩១

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ: ១៥០៧-៧៤៤

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចប៊ុនរ៉ាន់ណាតក្រី សាយ ឈុំ
លេខ: ៧៤ ៧៧ សណ
សំពៅជ័យលោកស្រី វិមានប្រកាស
រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥
* អគ្គលេខាធិការរាជរដ្ឋាភិបាល *



ព្រះរាជក្រឹត្យ

នស/រកត/០៩១៥/០៧១៧

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សីរិវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឱ្យសព្វព្រះរាជណាម

ទូច

- ក- គ្រឿងកសិកម្មវិយយស ព្រះរាជាណាចក្រកម្ពុជា ឆ្នាំកំ ថ្នាក់ មហាសេនា
 - ១- លោក ឡុង រដ្ឋាភិរុ ៣- លោក សយ សុផុន
 - ២- លោក ម៉ក់ សំភារ
- ខ- គ្រឿងកសិកម្មវិយយស ព្រះរាជាណាចក្រកម្ពុជា ឆ្នាំកំ ថ្នាក់ ធិបតីទូ
 - ១- លោក រ៉ុន ប៊ុនរាជ ២- លោក ជឿន ជាន
- គ- គ្រឿងកសិកម្មវិយយស ព្រះរាជាណាចក្រកម្ពុជា ឆ្នាំកំ ថ្នាក់ សេនា
 - ១- លោក ភូ សំរោត ៣- លោកស្រី សុវ ណារ៉ុ
 - ២- លោក ម៉េវ វិសុទ្ធ
- ឃ- គ្រឿងកសិកម្មវិយយស ព្រះរាជាណាចក្រកម្ពុជា ឆ្នាំកំ ថ្នាក់ អស្សប្បធិ
 - ១- លោក លុក ផុស ៤- លោក ស្រ្តីន ប៊ុនធឿន
 - ២- លោក ធឿន ពៅ ៥- លោកស្រី គង យ៉ម
 - ៣- លោក ធិញ្ជ ចាន់ ៦- លោកស្រី មួន សារឿន

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៧.១៥០៧.០៧១

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាបតី សាយ ឈុំ
លេខ: ៤៧ រ.ណ
សំណៅដល់សម្តេចអគ្គមហាសេនាបតីតេជោ
រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល





ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៥/៧៣៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
 នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្នោសព្រះរាជណាម

នូវ

ក-ក្រៅខ្សែក្រហមសព្វវិស័យសព្វព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

- ១ ឧត្តមសេនីយ៍ត្រី **ម៉ៅន សាវ៉ន** អត្តលេខ ០១៨៨៧៧
- ២ វរសេនីយ៍ឯក **ឥក ផល្គ្គា** អត្តលេខ ០១៨៨៨៥
- ៣ វរសេនីយ៍ឯក **នួន ហេង** អត្តលេខ ០០១០៥៦
- ៤ វរសេនីយ៍ឯក **អ៊ុន អ៊ុន** អត្តលេខ ០០៩៩២៩
- ៥ វរសេនីយ៍ឯក **ស៊ុក ភន់** អត្តលេខ ០០៩៩២៦

ខ-ក្រៅខ្សែក្រហមសព្វវិស័យសព្វព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី

- ១ វរសេនីយ៍ទោ **សោម សេដ្ឋា** អត្តលេខ ០១៨៨៨០
- ២ វរសេនីយ៍ទោ **សុខ ហួន** អត្តលេខ ០០២៧៥៦
- ៣ វរសេនីយ៍ទោ **ហាស់ សុភាព** អត្តលេខ ០១៨៨៧៩
- ៤ វរសេនីយ៍ទោ **ឈុន អិ** អត្តលេខ ០០៩៩២៧
- ៥ វរសេនីយ៍ទោ **ហួត សុវណ្ណវ័ត្ត** អត្តលេខ ០១៨៨៨៣
- ៦ វរសេនីយ៍ទោ **ជា សារិន** អត្តលេខ ០២៨៦៩០
- ៧ វរសេនីយ៍ទោ **មាស ពោន** អត្តលេខ ០២៨៦៩៣
- ៨ វរសេនីយ៍ទោ **សេង បូរ៉ា** អត្តលេខ ០២៨៦៩៩
- ៩ វរសេនីយ៍ទោ **សេង ប៊ុនធី** អត្តលេខ ០៤១២៧៨
- ១០ វរសេនីយ៍ត្រី **ម៉ុន មេ** អត្តលេខ ០១៨៨៨៤
- ១១ វរសេនីយ៍ត្រី **នៅ ចន** អត្តលេខ ០១៨៨៩៧
- ១២ វរសេនីយ៍ត្រី **ស៊ុក នៅ** អត្តលេខ ០៥៧៨៣១
- ១៣ វរសេនីយ៍ត្រី **អោម អាត** អត្តលេខ ០១៨៩១០
- ១៤ វរសេនីយ៍ត្រី **យុន យ៉ុន** អត្តលេខ ០១៨៨៩២
- ១៥ វរសេនីយ៍ត្រី **យុន សុខា** អត្តលេខ ០២៨៦៨៦



១៦	វរសេនីយ៍ត្រី	ឌុន សុខ	អត្តលេខ ០១៨៨៩៦
ឃ-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ផ្នែក សេនា			
១	វរសេនីយ៍ទោ	សៅ សុផែង	អត្តលេខ ០៤៧១៩៣
២	វរសេនីយ៍ទោ	ឃ្លើម សារិន	អត្តលេខ ០៤៧២៩០
៣	វរសេនីយ៍ទោ	សរ ស៊ីនឿន	អត្តលេខ ០២៨៧០១
៤	វរសេនីយ៍ទោ	ឃាំង សារ៉ា	អត្តលេខ ០២៨៧១១
៥	វរសេនីយ៍ត្រី	ម៉ែន ម៉េង	អត្តលេខ ០២៨៦៩២
៦	វរសេនីយ៍ត្រី	យ៉ាន់ វិបុល	អត្តលេខ ០២៨៦៩៧
៧	វរសេនីយ៍ត្រី	ហ៊ុន ប៊ុនហិរាង	អត្តលេខ ០៦៤២៩១
៨	វរសេនីយ៍ត្រី	ណេ សារៀម	អត្តលេខ ០៥៧៧៧៣
៩	វរសេនីយ៍ត្រី	ហាស ស៊ីម	អត្តលេខ ០២៨៧០២
១០	វរសេនីយ៍ត្រី	ឡេង ឈី	អត្តលេខ ០៥៧៨២០
ង-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ផ្នែក អនុប្បធិ			
១	វរសេនីយ៍ត្រី	ម៉ុំ បញ្ញា	អត្តលេខ ០២៨៧០៦
២	វរសេនីយ៍ត្រី	ប៊ូ ហ៊ាន់	អត្តលេខ ០៥៧៨៦០
៣	វរសេនីយ៍ត្រី	សរ ម៉ានិត្យ	អត្តលេខ ០៥៧៧៥៦
៤	វរសេនីយ៍ត្រី	ជា ប្បធិ	អត្តលេខ ០២៨៦៨៨
៥	វរសេនីយ៍ត្រី	ហាម ចន្ទា	អត្តលេខ ០២៨៧០០
៦	វរសេនីយ៍ត្រី	ហង្ស គង់	អត្តលេខ ០២៨៦៨១
៧	វរសេនីយ៍ត្រី	នេត ស៊ីយន	អត្តលេខ ០៥៧៧៤០
៨	វរសេនីយ៍ត្រី	គឹម ចិត្រា	អត្តលេខ ០៥៧៨៨០
៩	វរសេនីយ៍ត្រី	អុន សាតុដ	អត្តលេខ ០២៨៧១៩
១០	វរសេនីយ៍ត្រី	អ៊ុន នី	អត្តលេខ ០១៨៨៩៥
១១	វរសេនីយ៍ត្រី	នាន តារា	អត្តលេខ ០១៨៩០៧
១២	វរសេនីយ៍ត្រី	ជូ សុភាព	អត្តលេខ ០២៨៧២០
១៣	វរសេនីយ៍ត្រី	ចោង ធារ៉ាត	អត្តលេខ ០៤១២៩៨
១៤	វរសេនីយ៍ត្រី	ជា សុជាតិ	អត្តលេខ ០៤៧២០៣
១៥	វរសេនីយ៍ត្រី	សីង សុភាព	អត្តលេខ ០២៨៧១៦
១៦	វរសេនីយ៍ត្រី	ចិន ចន្ទឡឿន	អត្តលេខ ០២៨៦៨០
១៧	វរសេនីយ៍ត្រី	រស់ សុផាត	អត្តលេខ ០៥៧៨៥៣
១៨	អនុសេនីយ៍ឯក	ត្រី សុខា	អត្តលេខ ០៤៨១៩៦
១៩	អនុសេនីយ៍ឯក	ឌួន អេង	អត្តលេខ ០២៨៧០៩
២០	អនុសេនីយ៍ឯក	ដាត សុផារ៉ា	អត្តលេខ ០៦៤២៨២
២១	អនុសេនីយ៍ឯក	លាន ចន្ទា	អត្តលេខ ០៦៤៣៧៤



២២	អនុសេនីយ៍ឯក	នេត ចន្ទឡា	អគ្គលេខ ០៣៦៦៨៩
២៣	អនុសេនីយ៍ឯក	ស យ៉ន	អគ្គលេខ ០២៨៧២១
២៤	អនុសេនីយ៍ឯក	ណែន សុចន្ទី	អគ្គលេខ ០៤១៣០៩
២៥	អនុសេនីយ៍ឯក	ធាន សារ៉េត	អគ្គលេខ ០៤១២៨៦
២៦	អនុសេនីយ៍ឯក	នេវ ស៊ីណាន	អគ្គលេខ ០៤១៣០៧

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥
 ក្នុងព្រះបរមនាមនិងតាមព្រះរាជក្រាស់បង្គាប់
 ប្រមុខរដ្ឋស្តីទី

ពល. ១៥០៧. ៧៤៤

ហត្ថលេខា និងព្រះរាជលញ្ឆករ
 សម្តេចវិបុលសេនាភក្តី សាយ ឈុំ

លេខ ៧៧ ស.ណ
 សំណាកដែលមានតម្លៃជាការចែកចាយ
 រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥
 អគ្គលេខាធិការរាជរដ្ឋាភិបាល

 សយ សុខា



ព្រះរាជក្រឹត្យ

នស/រកត/០៩១៥/៧១៥

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សីរិវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង :

លោក **ឯម សៅរៀកឡុន**

ជា

ឧកញ៉ា

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៧៧.១៥០៧.៧៤៥

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ

រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥
សំណេរតែងតាំងនាយករដ្ឋមន្ត្រី
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី



សាយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៥/៧៣៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ

ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា

ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិក្របខណ្ឌដល់លោក **លីង លីហ្សុង** (LIU LEZHONG) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី ២៦ ខែ មករា ឆ្នាំ ១៩៧០ នៅខេត្តហ្ស៊ីប៊ូ សាធារណរដ្ឋប្រជាមានិតចិន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥

**ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី**

**ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ**

៣៧. ១៥០៧. ៧៤៦

លេខ: ៧៤៤ ស.ណ

សំណៅដែលមានកម្រិតការបែកដក្សយ
រាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥

អគ្គលេខាធិការរាជរដ្ឋាភិបាល



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៥/៧៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សីរិវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតុបនីយកម្មដល់លោក **សែលីស ឡាជូ ហ៊ីរ៉ានាន់ដានី** (SAILESH LACHU HIRANANDANI) ជនជាតិឥណ្ឌា សញ្ជាតិឥណ្ឌា កើតថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ១៩៦៤ នៅក្រុងអាចាមៀរ (Ajmer City) រដ្ឋរ៉ាជាស្តាន (Rajasthan State) សាធារណរដ្ឋឥណ្ឌា ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ ១៥០៥ ៧៧៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ
លេខ: ៩៤០ស.ណ
សំណៅរដ្ឋសភាសម្តេចអគ្គមហាសេនាបតីតេជោ
រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥
អគ្គលេខាធិការទទេររដ្ឋាភិបាល



សែន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៥/១៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សីរិវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១០៩៦/៣០ ចុះថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តិយកម្មដល់លោក **ចាង ជីងសុង (CHANG CHENG-SUNG)** ជនជាតិចិនតៃវ៉ាន់ សញ្ជាតិចិនតៃវ៉ាន់ កើតថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៦២ នៅខេត្តតៃវ៉ាន់ សាធារណរដ្ឋចិន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥
គូចព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លល. ១៥០៧. ១៤៧

ហត្ថលេខា និងព្រះរាជលញ្ឆករ
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី
លេខ: ៩៤ ត. ស.ណ
សំណៅរដ្ឋបាលនៃការងាររដ្ឋបាល
រាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៥
អគ្គនាយករាជរដ្ឋាភិបាល
ស៊ុន សុខា



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

~*~

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៧ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានចំណែក

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- បានឃើញអនុក្រឹត្យលេខ ៤៨៨អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៣៦អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ១៥ ០០០ ០០០ ០០០រៀល (ដប់ប្រាំពាន់លានរៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែក មកជំពូក ៦២ (អត្ថប្រយោជន៍សង្គម) ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។


មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅក្នុងគណនីតម្កល់មូលនិធិប្រាក់បម្រុងសម្រាប់គាំទ្រប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក)។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា



- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១២៧ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានថវិកា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- បានឃើញអនុក្រឹត្យលេខ ៤៨៨អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៣៦អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន១៤០ ០០០ ០០០រៀល (មួយរយសែសិបលានរៀលគត់) ពីជំពូក៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកពីជំពូក៦២ (អត្ថប្រយោជន៍សង្គម) ជូនទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ទូទាត់ចំណាយធ្វើបុណ្យសពនាយកដ្ឋានថ្នាក់ឧត្តមសេនីយ៍របស់ក្រសួងការពារជាតិចំនួន ០៣រូប។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា



អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១២៧ អនក្រ.បក

**អនុក្រឹត្យ
ស្តីពី**

**ការកាត់ដីទំហំ ១.០០៥ ហិកតា នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
ចេញពីដីតំបន់អភិរក្សជីវៈចម្រុះសីហា និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ
សម្រាប់ធ្វើប្រទានកម្មជាតម្កល់សិទ្ធិសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិច
០១ សហគមន៍ និងការផ្តល់សិទ្ធិលើក្បាលដី**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីព្រៃឈើ

- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ស្តីពីគោលការណ៍ និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ៦២ អនក្រ.បក ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ១១៨ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥ ស្តីពីការគ្រប់គ្រងដីរដ្ឋ
- បានឃើញអនុក្រឹត្យលេខ១៤៦ អនក្រ.បកចុះថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០០៥ ស្តីពីសម្បទានដីសេដ្ឋកិច្ច
- បានឃើញអនុក្រឹត្យលេខ ៨៣ អនក្រ.បកចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០០៩ ស្តីពីនីតិវិធីនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច
- បានឃើញអនុក្រឹត្យលេខ១៤៣ អនក្រ.បក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០០៩ ស្តីពីការបង្កើតតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះ “សីមា” ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ
- បានឃើញសារពរលេខ ០២ សរ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៧ ស្តីពីការកាន់កាប់ដីរដ្ឋដោយខុសច្បាប់
- លិខិតលេខ ០៤៦ លសមគរ ចុះថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០១៥ របស់គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តមណ្ឌលគិរី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១: ត្រូវបានកាត់ដីទំហំ ១.០០៥ ហិកតា ចេញពីដីតំបន់អភិរក្សជីវចម្រុះសីមា នៃអនុក្រឹត្យលេខ ១៤៣ អនក្រ.បក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០០៩ និងធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចព្រំដែន ០១សហគមន៍ ដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែង នៅភូមិព្រំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum wgs 1984 និងមាននិយាមកាដូចកំណត់ក្នុងឧបសម្ព័ន្ធ (១) និង (២) នៃអនុក្រឹត្យនេះ ។

មាត្រា ២: ត្រូវបានប្រគល់អាណត្តិកាន់កាប់ និងបែងចែកដីឯកជនរបស់រដ្ឋដូចមានចែងក្នុងមាត្រា១ ជូនគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តមណ្ឌលគិរី ដើម្បីធ្វើការគ្រប់គ្រង និងប្រទានកម្មជាកម្មសិទ្ធិជូនសហគមន៍ជនជាតិដើមភាគតិចព្រំដែន ចំនួន ១១៦ គ្រួសារ ដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែងនៅភូមិព្រំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

មាត្រា ៣: ផ្តល់សិទ្ធិជាកម្មសិទ្ធិសមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិច ចំនួន ១១៦ គ្រួសារ លើ ៥៣ ក្បាលដី ដែលមាន ដីលំនៅដ្ឋាន ២៤ ក្បាលដី និងដីកសិកម្មប្រពៃណី ២៩ ក្បាលដី នៅភូមិព្រៃត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

មាត្រា ៤: ក្នុងពេលដំណើរការវាស់វែង និងបែងចែកដាក់ស្តែង គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត មណ្ឌលគិរី ត្រូវកាត់ចេញនូវចំណែកដីមួយចំនួនសមស្របដើម្បីរក្សាទុកសម្រាប់បម្រើផលប្រយោជន៍ សាធារណៈ ជាអាទិ៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គម នៅក្នុងមូលដ្ឋាន ។

មាត្រា ៥: បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៦: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៥
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការ រាជរដ្ឋាភិបាល
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៦
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា **ជាតិ សាសនា ព្រះមហាក្សត្រ**
លេខ: ១២៤ អនក្រ.បក

អនុក្រឹត្យ
ស្តីពី

វិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតប
ការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមប្រកមេឡាបូល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញអនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- បានឃើញអនុក្រឹត្យលេខ៦៤ អនក្រ.បក ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០១ ស្តីពីការកំណត់និងការគ្រប់គ្រងទីស្នាក់ការក្រុងពិនិត្យប្រកាសអន្តរជាតិ ប្រកប្រាំដែនទ្វេភាគី ប្រកប្រាំបន្តដែន និងប្រកាសកំពង់ផែសមុទ្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ២១២ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងសន្តិសុខអាកាសចរស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥



សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

មាត្រា ១ ..

អនុក្រឹត្យនេះមានគោលបំណងកំណត់អំពីវិធានការសុខាភិបាលអនុវត្តដោយមន្ត្រីចត្តាឡីស័ក ដើម្បីទប់ស្កាត់និងឆ្លើយតបគ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈដែលជាកង្វល់ជាតិនិងអន្តរជាតិ នៅតាមប្រកចេញចូល។

មាត្រា ២ ..

អនុក្រឹត្យនេះមានគោលដៅ៖

- ពង្រឹងសមត្ថភាពគ្រប់គ្រងលើគ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈដែលជាកង្វល់ជាតិនិងអន្តរជាតិ ដើម្បីកាត់បន្ថយហានិភ័យដល់សុខភាពសាធារណៈ
- ចាត់វិធានការសុខាភិបាលជាបន្ទាន់ ក្នុងករណីមានគ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈដែលជាកង្វល់ជាតិនិងអន្តរជាតិ ដើម្បីការពារសុខភាពប្រជាជន
- ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធជាតិនិងអន្តរជាតិ តាមរយៈយន្តការត្រួតពិនិត្យតាមដាន និងវាយតម្លៃ លើគ្រោះអាសន្នបន្ទាន់ ចំពោះសុខភាពសាធារណៈ ដែលជាកង្វល់ជាតិនិងអន្តរជាតិ។

មាត្រា ៣ ..

អនុក្រឹត្យនេះមានវិសាលភាពត្រួតពិនិត្យសុខភាពនិងអនាម័យ អនុវត្តចំពោះគ្រប់អ្នកដំណើរដែលសង្ស័យថាអាចចម្លងជំងឺ ដែលចេញចូលតាមប្រកចេញអន្តរជាតិ ប្រកចេញព្រំដែនអន្តរជាតិ ប្រកចេញព្រំដែនទ្វេភាគី ប្រកចេញព្រំដែន និងប្រកចេញព្រំដែនផ្ទៃក្នុងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ចំពោះយានដឹកជញ្ជូនដែលសង្ស័យថាអាចចម្លងជំងឺ ដែលចេញចូលតាមប្រកចេញខាងលើនេះ នឹងត្រូវបានត្រួតពិនិត្យផ្នែកអនាម័យនិងការចម្លងរោគដោយមន្ត្រីចត្តាឡីស័ករបស់ក្រសួងសុខាភិបាលនៅក្នុងករណីដែលមានការផ្ទុះការរាតត្បាតជំងឺឆ្លងក្នុងប្រទេសឬអន្តរជាតិ។

មាត្រា ៤ ..

វាក្យសព្ទបច្ចេកទេសដែលប្រើក្នុងអនុក្រឹត្យនេះមាននិយមន័យ ដូចមានចែងនៅក្នុងឧបសម្ព័ន្ធក្របដំបូងមួយអនុក្រឹត្យនេះស្រាប់។

ជំពូកទី២
សមត្ថកិច្ចគ្រប់គ្រង

មាត្រា ៥ ..

ក្រសួងសុខាភិបាលជាស្ថាប័នមានសមត្ថកិច្ចក្នុងការចាត់វិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបគ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈដែលជាកង្វល់ជាតិនិងអន្តរជាតិ នៅតាមប្រកចេញចូលក្នុងព្រះរាជាណាចក្រកម្ពុជា។



ក្នុងករណីចាំបាច់ ក្រសួងសុខាភិបាលត្រូវសហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការអនុវត្តវិធានការសុខាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។

ជំពូកទី៣
វិធានការសុខាភិបាល

មាត្រា ៦ .-

ក្រសួងសុខាភិបាលត្រូវចាត់តាំងមន្ត្រីជំនាញចត្តាឡីស័ក ដើម្បីធ្វើការត្រួតពិនិត្យ តាមដាន វាយតម្លៃ ផ្តល់ព័ត៌មាន និងអនុវត្តវិធានការសុខាភិបាល។ ក្នុងករណីចាំបាច់ មន្ត្រីចត្តាឡីស័កត្រូវអនុវត្តវិធានការសុខាភិបាល ចំពោះអ្នកដំណើរនិងការវិនិយោគដឹកជញ្ជូនដូចជា ការដាក់ឱ្យនៅដាច់ដោយឡែក ឬការបង្ការវេជ្ជសាស្ត្រផ្សេងៗ ក្នុងគោលបំណងកាត់បន្ថយហានិភ័យដែលបណ្តាលមកពីគ្រោះអាសន្នបន្ទាន់សុខភាពសាធារណៈ ដែលជា កង្វល់ជាតិ និងអន្តរជាតិ។

នីតិវិធីនៃការអនុវត្តវិធានការសុខាភិបាលរបស់មន្ត្រីចត្តាឡីស័ក ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងសុខាភិបាល។

ជំពូកទី៤
កម្រៃសេវា

មាត្រា ៧ .-

កម្រៃសេវាត្រួតពិនិត្យនិងការអនុវត្តវិធានការសុខាភិបាល ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជំពូកទី៥
ទណ្ឌកម្ម

មាត្រា ៨ .-

អ្នកដំណើរឬការវិនិយោគដឹកជញ្ជូនណាដែលគេចម្រើនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិន សហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទដែលមាន កំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ២០០០០០(ពីរសែន)រៀលដល់ ១ ០០០ ០០០ (មួយពាន់)រៀល ទៅតាមទំហំនៃបទល្មើស និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។

ការទទួលពិន័យអន្តរការណ៍នេះមិនធ្វើឱ្យជនដែលប្រព្រឹត្តបទល្មើសរួចផុតពីការទទួលខុសត្រូវឱ្យ ព្រហ្មទណ្ឌដែលមានចែងនៅក្នុងច្បាប់និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានឡើយ។

ជនណាដែលក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាព ក្នុងគោលបំណងគេចវេះពីការអនុវត្តវិធានការសុខាភិបាល ចត្តាឡីស័ក ត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។



ក្នុងករណីដែលអ្នកដំណើរការនៃយានដឹកជញ្ជូនមិនព្រមអនុវត្តតាមបទប្បញ្ញត្តិនៃកថាខណ្ឌខាងលើ
មន្ត្រីចត្តាឡីស័កត្រូវសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធដើម្បីបដិសេធការចេញចូលព្រះរាជាណាចក្រកម្ពុជា។

មាត្រា ៩ .-

មន្ត្រីចត្តាឡីស័កណាមួយពុំគោរពតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ ត្រូវប្រឈមនឹងវិធានការរដ្ឋបាល
ដូចមានចែងក្នុងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

**ជំពូកទី៦
អវសានប្បញ្ញត្តិ**

មាត្រា ១០ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ១១ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង
សុខាភិបាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួល
បន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១១
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឧបសម្ព័ន្ធ

**នៃអនុក្រឹត្យលេខ ១២៧. អនក្រ.បក ចុះថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៥
ស្តីពីវិធានការសុខាភិបាលដើម្បីធន់ស្តារ់និងឆ្លើយតបការឆ្លងរាលដាល
ជាអន្តរជាតិនៃជំងឺសេវាប្រកបចេញចូល**

និយមន័យនៃពាក្យសព្ទបច្ចេកទេស

- ប្រកបចេញចូល សំដៅដល់ទីតាំងឬកន្លែងដែលមានការត្រួតពិនិត្យរបស់អង្គការពិភពលោក ដើម្បីពិនិត្យមើលការចេញចូលព្រះរាជាណាចក្រកម្ពុជា ជាលក្ខណៈអន្តរជាតិ និងសកម្មភាពរបស់អ្នកដំណើរជាតិ និងអន្តរជាតិ មធ្យោបាយដឹកជញ្ជូន នៅតាមប្រកាសអន្តរជាតិ ប្រកាសព្រំដែនអន្តរជាតិ ប្រកាសព្រំដែនទ្វេភាគី ប្រកាសព្រំដែនតំបន់ព្រំដែន និងប្រកាសកំពង់ផែសមុទ្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ការកំណត់និយមន័យនៃប្រកាសនីមួយៗខាងលើនេះ គឺមានចែងក្នុងជំពូកទី២និងជំពូកទី៣នៃអនុក្រឹត្យលេខ១២៤ អនក្រ.បក ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០១ ស្តីពីការកំណត់និងការគ្រប់គ្រងទីស្នាក់ការត្រួតពិនិត្យប្រកាសអន្តរជាតិ ប្រកាសព្រំដែនអន្តរជាតិ ប្រកាសព្រំដែនទ្វេភាគី ប្រកាសតំបន់ព្រំដែន និងប្រកាសកំពង់ផែសមុទ្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
- យានដឹកជញ្ជូន សំដៅដល់យន្តហោះ នាវា ថេរឡីង យានផ្លូវគោក ឬយានដឹកជញ្ជូនផ្សេងៗទៀតដែលធ្វើដំណើរជាអន្តរជាតិ។
- វិធានការសុខាភិបាល សំដៅដល់របៀបចាត់ការដើម្បីបង្ការទប់ស្កាត់ការរាលដាលនៃជំងឺឬការចម្លងរោគ។
- ចត្តាឡីស័ក សំដៅដល់ការរឹតបន្តឹងសកម្មភាពឬការព្រឹក្សាចេញដោយខ្លួនឯងឬក៏បុគ្គលទៅតាមបុគ្គលដែលសង្ស័យថាមានជំងឺឆ្លង។





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ០៤៣៧ រ.សណក. ៥៤

អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

.....

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយស្ថាបនាជាតិ** តាមលំដាប់ថ្នាក់ ប្រភេទ និងផ្តល់ជូនសប្បុរសជនចំនួន ២៥រូប ដែល បានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានានៅក្នុងវិស័យព្រះពុទ្ធសាសនា នៅ**វត្តប្រាសាទមុនីសោមសាន់** ស្ថិត នៅក្នុងឃុំកៀនសង្កែ និងនៅ**វត្តប្រាសាទសិមាល័យ** ស្ថិតនៅក្នុងឃុំខ្ពស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានរាយ ព្រះនាម និងនាមដូចខាងក្រោម :

ក. មេដាយមាសស្ថាបនាជាតិចំនួន ០៩ គ្រឿង ប្រភេទ និងផ្តល់ជូន :

១-ព្រះតេជគុណតប្បសំសិរោ	ខឹម ថេង	ព្រះចៅអធិការវត្តប្រាសាទសិមាល័យ	បច្ច័យចំនួន ២០.០០០ ដុល្លារ
២-ឧបាសក	ពុត សែម	អាចារ្យវត្តប្រាសាទមុនីសោមសាន់	ថវិកាចំនួន ១៨.០០០ ដុល្លារ
៣-ឧបាសក	ដួង ថ័រ	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន ១៧.៣៣៩ ដុល្លារ
៤-លោក	រុន សេង	មេឃុំខ្ពស់	ថវិកាចំនួន ១៦.៧៩៦ ដុល្លារ
៥-ឧបាសក	តិល ជិន	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន ១៦.៧០០ ដុល្លារ
៦-ឧបាសក	សេង សារឿន	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន ១៦.៥០០ ដុល្លារ
៧-ឧបាសក	ស្វាយ ម៉ែ	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន ១៥.០០០ ដុល្លារ
៨-លោក	ហុង លី	មេឃុំកៀនសង្កែ	ថវិកាចំនួន ១០.០០០ ដុល្លារ
៩-លោក	ឈួយ លេឃីន	នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកៀនសង្កែ	ថវិកាចំនួន ១០.០០០ ដុល្លារ

ខ- មេដាយប្រាក់ស្តារបនាជាតិចំនួន ០៦ គ្រឿង ប្រគេន និងផ្តល់ជូន :

១-ព្រះតេជគុណសំរោ ហង្ស សំរឹត	ព្រះគ្រូសូត្រស្តារវត្តប្រាសាទមុនីសោមសាន់	បច្ច័យចំនួន	៥.៤៥០ ដុល្លារ
២-ឧបាសក ទូច ស៊ីត	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន	៥.៥០០ ដុល្លារ
៣-ឧបាសក ម៉ែម យ៉ង់	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន	៥.៥០០ ដុល្លារ
៤-ឧបាសិកា តាន់ គីម៉ែន	ព្រះគ្រូវិបស្សនា	ថវិកាចំនួន	៥.០០០ ដុល្លារ
៥-ឧបាសក អាប អ៊ុនស៊ីង	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន	៥.០០០ ដុល្លារ
៦-លោកស្រី លី យកយ៉ង់	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន	៥.០០០ ដុល្លារ

គ- មេដាយសិរិវិទ្យាស្តារបនាជាតិចំនួន ១០ គ្រឿង ផ្តល់ជូន :

១-ឧបាសក ម៉ែង សែម	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន	៣.០០០ ដុល្លារ
២-ឧបាសក ហ៊ុន ខុន	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន	៣.០០០ ដុល្លារ
៣-ឧបាសក សុភ ចេយ	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន	៣.០០០ ដុល្លារ
៤-ឧបាសិកា មាស អ៊ុយ	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន	២.៨០០ ដុល្លារ
៥-ឧបាសិកា ម៉ែក់ អ៊ុយ	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន	២.៧៣០ ដុល្លារ
៦-ឧបាសិកា ឱ ឥស៊ុក	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន	២.១០០ ដុល្លារ
៧-ឧបាសក ស្នួន ខិត	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន	២.០០០ ដុល្លារ
៨-ឧបាសក លួន ឌី	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន	២.០០០ ដុល្លារ
៩-ឧបាសក ប្រាក់ លាត	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន	២.០០០ ដុល្លារ
១០-លោក តែន ម៉ៅ	សប្បុរសជននៅខេត្តសៀមរាប	ថវិកាចំនួន	២.០០០ ដុល្លារ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០៧៣៧ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសសុចត្តារា

.....

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ គ្រឿងឥស្សរិយយស សុចត្តារា ថ្នាក់ ដំបូង ប្រភេទព្រះតេជគុណតេជសី ប៉ក់ មួន ព្រះចៅ អធិការវត្តប្រាសាទមុនីសោមសាន់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានានៅក្នុងវិស័យព្រះពុទ្ធសាសនា នៅវត្តប្រាសាទមុនីសោមសាន់ ស្ថិតនៅក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ចំណាយអស់ថវិកាសរុបចំនួន ១១០.០០០ ដុល្លារ ។

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលបរិច្ឆេទ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ... ៧៤០.រកត/០៩៩



អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាត៌ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ មេបញ្ជាការកងទ័ពជើងគោក

សម្រេច

មាត្រា ១. បំពាក់ មេដាយមុនីសារាត៌ណ្ណ ថ្នាក់ ដំបូង ជូនសប្បុរសជន ចំនួន ០៤រូប ដែលមានស្នាដៃល្អ ក្នុងការចូលរួមជួយឧបត្ថម្ភថវិកា និងសម្ភារ ដល់អង្គការយោធាភូមិភាគទី៥ កន្លងមក ដូចមានរាយនាមខាងក្រោម៖

- | | | |
|--------|------------|---|
| ១- លោក | ឯម សារឿន | ប្រធានឃ្នាំងប្រេងកំពង់សោម ក្រុមហ៊ុនស្ទីមី |
| ២- លោក | សុខ សិទ្ធិ | ប្រធានការិយាល័យគណនេយ្យ ក្រុមហ៊ុនស្ទីមី |
| ៣- លោក | សេង ឌី | ប្រធានការិយាល័យនាំចូល ក្រុមហ៊ុនស្ទីមី |
| ៤- លោក | សោម សុផល | អនុប្រធានការិយាល័យគណនេយ្យ ក្រុមហ៊ុនស្ទីមី |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេបញ្ជាការកងទ័ពជើងគោក និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(Handwritten mark)



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៥៤១ អនក្រ.នក



អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

សម្រេច

មាត្រា ១. បំពាក់ មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ និងតំណាងក្រុមហ៊ុន ចំនួន០៤រូប ដែលមានស្នាដៃល្អ ក្នុងការថែរក្សា ជួសជុល និងអភិរក្សអង្គធាតុ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយរដ្ឋាភិបាល

- ១-លោកជំទាវ **រស់ សុភារ៉ាតី ឌួន ស៊ីដាន់** អនុប្រធានក្រុមហ៊ុនជេស៊ី រ៉ូយ៉ាល់ ខមហេនី អិលធីឌី
- ២-លោក **នាង សាយ អនុប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ** រាជធានីភ្នំពេញ

ខ-មេដាយស៊ីវិល

- ១-លោក **តែត ជន** ទីប្រឹក្សានៃក្រុមហ៊ុនជេស៊ី រ៉ូយ៉ាល់ ខមហេនី អិលធីឌី
- ២-លោក **ហេង ស្រីស្រី** អនុប្រធានការិយាល័យពិសោធន៍និងវិភាគនៃនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិ-វិទ្យា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។/១៥

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ទទួលកាលយសម្ពេចនាយករដ្ឋមន្ត្រី
- ទទួលកាលយសម្ពេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៤២ អនក្រ.បក-បក



អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

សម្រេច

មាត្រា ១. បំពាក់ មេដាយមុនីសារាភ័ណ្ណ ថ្នាក់ សេនា ជូនមន្ត្រីរាជការ ចំនួន០២រូប នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានស្នាដៃល្អ ក្នុងការថែរក្សា ជួសជុល និងអភិរក្សអង្គរវត្ត នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដូចមានរាយនាមខាងក្រោម ៖

- | | | |
|-----------|------------------|---|
| ១-ឯកឧត្តម | រ្នាន់ សុខ្នារ៉ា | អគ្គនាយក បេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ |
| ២-លោក | ច័ន្ទី ចុន្ទី | ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៤៣ អនក្រ. តត

អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ. បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៩៨ អនក្រ. បក ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៥ ស្តីពីការដំឡើងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យមានថ្នាក់ស្នើអគ្គនាយកដ្ឋានស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១: តែងតាំងមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចមានរាយនាមខាងក្រោម ៖

- ១. លោក **ម៉េវ មុរាណា** ជានាយករងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានឋានៈ និងបុព្វសិទ្ធិស្នើ **អគ្គនាយករង** បន្ថែមលើមុខងារបច្ចុប្បន្ន
- ២. លោក **អ៊ឹម សុខធី** ជានាយករងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានឋានៈ និងបុព្វសិទ្ធិស្នើ **អគ្គនាយករង** បន្ថែមលើមុខងារបច្ចុប្បន្ន

- ៣. លោក **យូ ឆី** ជានាយករងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានឋានៈ និងបុព្វសិទ្ធិស្មើ **អគ្គនាយករង**
- ៤. លោកស្រី **ខៀវ វិមល** ជាប្រធាននាយកដ្ឋានបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ នៃវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៥. លោក **ពៅ វិធីសិទ្ធិ** ជាប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ថែមលើមុខងារបច្ចុប្បន្ន
- ៦. លោក **អៀង សុភ័ក្ត្រ** ជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ថែមលើមុខងារបច្ចុប្បន្ន ។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីជន ដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០៤៤ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ ៤៨៥ អនក្រ.បក ចុះថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការបង្កើតខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា
- តាមសំណើរបស់ឯកឧត្តម **សុខ អាន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សង្ខេប

មាត្រា ១.-

តែងតាំងជំនួយការឯកឧត្តម **សុខ អាន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន ០២ រូប :

- ១. លោក **សេដ្ឋា វឌ្ឍនា** មានឋានៈស្មើ អគ្គនាយករង
- ២. លោក **អ៊ុយ ឈឿន** មានឋានៈស្មើ ប្រធាននាយកដ្ឋាន។

មាត្រា ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៤២ អនក្រ.បក



អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម លេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញអនុក្រឹត្យ លេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញអនុក្រឹត្យ លេខ ៦៣ អនក្រ.បក ចុះថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០០៣ ស្តីពីការគ្រប់គ្រង ការអនុវត្តន៍ ការផ្លាស់ប្តូរក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់របស់មន្ត្រីរាជការស៊ីវិល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

ស រ ប

- មាត្រា ១:** តែងតាំងមន្ត្រីរាជការចំនួន ០៥ រូប នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដូចមានរាយនាមខាងក្រោម ៖
- ១- លោក **ស៊ិន សូផា** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ
 - ២- លោក **ម៉ុំ ច័ន្ទសារី** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម
 - ៣- លោក **ឡឿង ចន្ទ** ជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ជំនួសលោក **យ៉ក់ ម៉ុងសន** ដែលត្រូវចូលនិវត្តន៍
 - ៤- លោក **ម៉ែន ភារ៉េត** ជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ជំនួសលោក **ឡឿង ចន្ទ**
 - ៥- លោក **ហ៊ុយ វិធី** ជាអធិការ នៃអគ្គាធិការដ្ឋាន ។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីជនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រះរាជក្រឹត្យ
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥





សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៤ អន.រកត/រកត ៥២



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយសមុនិសាវត្ថំណ្ណ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **គ្រឿងឥស្សរិយយសមុនិសាវត្ថំណ្ណ** ថ្នាក់សេនា ផ្តល់ជូនសប្បុរសជនចំនួន ០៦រូប ដែល បានលះបង់កំលាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា នៅ**វត្តភ្នំទំពមានជ័យ** ស្ថិតនៅក្នុងឃុំស្តុក ស្រុកកងពិសិ ខេត្តកំពង់ស្ពឺ ដែលមានរាយនាមដូចខាងក្រោម :

១-ឧកញ៉ា	អ៊ុំត ធី	សប្បុរសជននៅខេត្តកំពង់ស្ពឺ	ថវិកាចំនួន ២២.៩៣៨ ដុល្លារ
២-លោក	ទេព បូណា	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក	ថវិកាចំនួន ២១.៩៤០ ដុល្លារ
៣-ឯកឧត្តម	ឃុត ឌីវឌ្ឍនា	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ២១.១០០ ដុល្លារ
៤-លោក	អ៊ុំម សេវីវឌ្ឍ	ប្រធានការិយាល័យដែនដីឥស្សរិយយស សំណង់ និងភូមិបាលស្រុក	ថវិកាចំនួន ២០.៩៥០ ដុល្លារ
៥-លោក	ឈឹម ម៉ុងនាង	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ២០.១២៥ ដុល្លារ

៦-លោក ឆុំ ចារឹ

មេឃុំស្តុក

ថវិកាចំនួន ២០.០៥០ ដុល្លារ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី
ក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ៣១ ខែ កុម្ភៈ ឆ្នាំ ២០១៥ ✓

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(Handwritten mark)



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៤ អនក្រ.បក ២៥



អនុក្រឹត្យ

ស្តីពីការជូនមេដាយសក្ការៈ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយសក្ការៈ** ផ្តល់ជូនមន្ត្រីរាជការចំនួន ០៩រូប ដែលបានលះបង់កំលាំងកាយចិត្ត និង បរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា នៅ**វត្តភ្នំទំពំមានជ័យ** ស្ថិត នៅក្នុងឃុំស្តុក ស្រុកកងពិសិ ខេត្តកំពង់ស្ពឺ ដែលមានរាយនាមដូចខាងក្រោម :

- ១-លោក **វិល** **អេង** ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនស្រុកកងពិសិ
- ២-លោក **ស្រ្ទីម** **អន** អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុកកងពិសិ
- ៣-លោក **យ៉ិន** **ឆន់** មន្ត្រីការិយាល័យធម្មការ និងសាសនាស្រុកកងពិសិ
- ៤-លោក **អ៊ុន** **ជុំ** សមាជិកក្រុមប្រឹក្សាឃុំស្តុក
- ៥-លោក **នី** **អាយុឌួ** នាយប៉ុស្តិ៍រដ្ឋបាលឃុំស្តុក
- ៦-លោក **ខេង** **ចាន់ដូល** នាយប៉ុស្តិ៍រដ្ឋបាលឃុំជង្រុក
- ៧-លោក **គា** **នេវ** នាយប៉ុស្តិ៍រដ្ឋបាលឃុំព្រៃព្យាតិ
- ៨-លោក **នោម** **ម៉ុនធឿន** មន្ត្រីសាលាស្រុកកងពិសិ

៩-លោក អ៊ុំត មូង អតីតសមាជិកក្រុមប្រឹក្សាឃុំស្តុក

មាត្រា ២. -

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ កញ្ញា ឆ្នាំ ២០១៥ ✓



កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៤ អនក្រ.សនក - ៥៥



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

.....

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយស្ថាបនាជាតិ** តាមលំដាប់ថ្នាក់ ប្រភេទ និងផ្តល់ជូនសប្បុរសជនចំនួន ១៥រូប ដែលបាន លះបង់កំលាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា នៅ **វត្តភ្នំទំពមានជ័យ** ស្ថិតនៅក្នុងឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានរាយព្រះនាម និងនាមដូចខាងក្រោម :

ក- មេដាយមាសស្ថាបនាជាតិចំនួន ០៩ គ្រឿង ប្រភេទ និងផ្តល់ជូន :

១-ព្រះតេជគុណ ពុទ្ធ សុយុទ្ធ	គង់នៅរាជធានីភ្នំពេញ	បច្ច័យចំនួន ១១.២១០ ដុល្លារ
២-ព្រះតេជគុណ ហ៊ុំម ចាន់	ព្រះវិន័យធរខេត្តស្ទឹងត្រែង	បច្ច័យចំនួន ១០.៨០០ ដុល្លារ
៣-ព្រះតេជគុណ សុខ ណន	គង់នៅវត្តភ្នំទំពមានជ័យ	បច្ច័យចំនួន ១០.២១០ ដុល្លារ
៤-លោក ខៀវ សាម៉ុត	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១១.១០០ ដុល្លារ
៥-ឧបាសិកា អ៊ុំ ឌួង	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.៨០០ ដុល្លារ
៦-លោក យ៉ឹម សំនៃរៀង	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.៧៩០ ដុល្លារ
៧-លោក ស សុគន្ធា	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក	ថវិកាចំនួន ១០.៥០០ ដុល្លារ
៨-ឧបាសិកា ចាម សារុន	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.៣០០ ដុល្លារ

៥-លោកស្រី ជឿត គិន	សប្បុរសជននៅខេត្តកំពង់ស្ពឺ	ថវិកាចំនួន ១០.០០០ ដុល្លារ
ខ- មេដាយប្រាក់ស្រាបនាជាតិចំនួន ០៦ គ្រឿង ផ្តល់ជូន :		
១-ឧបាសិកា ធីតា មូឃ	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ៥.៣០០ ដុល្លារ
២-លោក អ៊ុំ វង្ស	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ៥.៣០០ ដុល្លារ
៣-ឧបាសិកា តឹម តុន	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ៥.២០០ ដុល្លារ
៤-ឧបាសិកា ឌុច សារី	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ៥.១២០ ដុល្លារ
៥-ឧបាសិកា ធីតា គួយ	សប្បុរសជននៅខេត្តព្រះសីហនុ	ថវិកាចំនួន ៥.០៦០ ដុល្លារ
៦-លោក ម៉ែ សារឿន	សប្បុរសជននៅខេត្តកំពង់ស្ពឺ	ថវិកាចំនួន ៥.០២៥ ដុល្លារ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៥ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៥០.៧៧២ អនក្រ.ជ



អនុក្រឹត្យ

**ស្តីពីការជូនមេធាវីការងារ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ស្តីពីការបង្កើតនិងការ ប្រើប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១. បំពាក់ **មេធាវីការងារ** តាមលំដាប់ថ្នាក់ចំនួន២៣១គ្រឿង ជូននាយកដ្ឋាននាយកដ្ឋានរងចំនួន២៣១ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិកន្លងមកដូចមានរាយនាមខាងក្រោម៖

ក.មេធាវីមេធាវីការងារ

១-ឧត្តមសេនីយ៍ត្រី	គង់	វណ្ណឌី	អត្តលេខ ០០១៤០៤	នាយករងនាយកដ្ឋានបុគ្គលិក
២-វរសេនីយ៍ទោ	អន	សុជាត	អត្តលេខ ០២៨០៣០	នាយករងការិយាល័យអភិវឌ្ឍន៍ យោធាភូមិភាគទី១
៣-វរសេនីយ៍ទោ	គង់	វុទ្ធយុវ៉ា	អត្តលេខ ១៦១៧៣៩	នាយករងលេខាធិការដ្ឋាននាយកដ្ឋាន បច្ចេកទេសជើងអាកាសអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៥-វរសេនីយ៍ទោ	អ៊ុក	សុវណ្ណារិទ្ធ	អត្តលេខ ០៤៨៥០០	យោធាចារ្យសាកលវិទ្យាល័យការពារជាតិ
៦-វរសេនីយ៍ត្រី	កេត	សុវណ្ណជេត	អត្តលេខ ០២៧៩៩៥	នាយករងការិយាល័យអភិវឌ្ឍន៍ ភូមិភាគទី១
៧-វរសេនីយ៍ត្រី	ស៊ឹម	សុន	អត្តលេខ ០១៨៤៦២	មេបញ្ជាការវរសេនាតូចលេខ៤២៤ វរសេនាធំលេខ៤២
៨-វរសេនីយ៍ត្រី	យ៉ឹម	ខន្តារៈពិសិដ្ឋិ	អត្តលេខ ០៥៨៣៨៦	ជំនួយការការិយាល័យជ្រើសរើស ទ័ពនាយកដ្ឋានបុគ្គលិក
៩-វរសេនីយ៍ត្រី	ឥក	ខេម	អត្តលេខ ០៦៨០២៣	ជំនួយការលេខាធិការដ្ឋានវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ខ ក ម

៤

១០-វរសេនីយ៍ត្រី	គង់	វុទ្ធយុទិទ	អគ្គលេខ ០៦៥៥១២	ជំនួយការសាកលវិទ្យាល័យការពារជាតិ
១១-វរសេនីយ៍ត្រី	អ៊ុក	សារី	អគ្គលេខ ០៤៧៩៧៩	ជំនួយការមន្ទីរពេទ្យវិទ្យាស្ថានវិទ្យា សាស្ត្រសុខាភិបាល ខ ក ម
១២-វរសេនីយ៍ត្រី	ចាន់	សារិទ្ធ	អគ្គលេខ ០៤៧៩៨១	ជំនួយការការិយាល័យភស្តុភារវិទ្យាសាស្ត្រសុខាភិបាលខ ក ម
១៣-វរសេនីយ៍ត្រី	ស្រី	ប្រាក់	អគ្គលេខ ០៤៨១៣៥	ជំនួយការលេខាធិការដ្ឋានវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ក ម
១៤-វរសេនីយ៍ត្រី	ខាំ	ផល្លា	អគ្គលេខ ០៤៨០០៣	ជំនួយការលេខាធិការដ្ឋានវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ក ម
១៥-វរសេនីយ៍ត្រី	នៅ	ឡើង	អគ្គលេខ ០៦៧៩៧១	ជំនួយការលេខាធិការដ្ឋានវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ក ម
១៦-វរសេនីយ៍ត្រី	ហុច	ការម្ស	អគ្គលេខ ១៦៣២៤៧	នាយផ្នែកផែនការមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាយកដ្ឋានអភិវឌ្ឍន៍
១៧-វរសេនីយ៍ត្រី	លី	លីនជា	អគ្គលេខ ១០៩០៦២	ជំនួយការហិរញ្ញវត្ថុនាយកដ្ឋានអភិវឌ្ឍន៍
១៨-វរសេនីយ៍ត្រី	ជឹម	សុធី	អគ្គលេខ ០៤៣២៨៦	ជំនួយការលេខាធិការដ្ឋានវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
១៩-អនុសេនីយ៍ឯក	ចួក	រ៉ា	អគ្គលេខ ០៣១៤៣៨	ជំនួយការការិយាល័យអគ្គនុរក្សវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ក ម
២០-អនុសេនីយ៍ឯក	គូ	សំណាង	អគ្គលេខ ០២៥៤៨៥	ជំនួយការលេខាធិការដ្ឋានវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
២១-អនុសេនីយ៍ឯក	យុត	ចាន់ដាវ	អគ្គលេខ ០៣១៤១៦	គ្រូបង្រៀនវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
២២-អនុសេនីយ៍ឯក	ចង្ស	រតនៈ	អគ្គលេខ ១៥១៣៧	ជំនួយការសាកលវិទ្យាល័យការពារជាតិ
២៣-អនុសេនីយ៍ឯក	សួន	សៀ	អគ្គលេខ ០៣៤៩៧៣	គ្រូបង្រៀនវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
២៤-អនុសេនីយ៍ឯក	គេត	ផារី	អគ្គលេខ ០៣៤៩៦៩	គ្រូបង្រៀនវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
២៥-អនុសេនីយ៍ឯក	ទូច	សុខលាភ	អគ្គលេខ ២៣១៩៦០	ជំនួយការផែនការហ្វឹកហ្វឺនវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
២៦-អនុសេនីយ៍ឯក	ជឹម	សុខា	អគ្គលេខ ០៧៤៦១០	ជំនួយការមន្ទីរពេទ្យវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
២៧-អនុសេនីយ៍ឯក	សំ	សុខគង់	អគ្គលេខ ០៦៧៩៨៣	ជំនួយការមន្ទីរពេទ្យវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
២៨-អនុសេនីយ៍ឯក	សៀង	វបុល	អគ្គលេខ ១៥៧៣១៩	ជំនួយការការិយាល័យបណ្តុះបណ្តាលថ្នាក់មូលដ្ឋានវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
២៩-អនុសេនីយ៍ឯក	ស៊ឹម	ខេង	អគ្គលេខ ០៥២៩៥៨	ជំនួយការការិយាល័យគ្រប់គ្រងគ្រូវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ក ម
៣០-អនុសេនីយ៍ឯក	ទ្រង់	សុឡៅត	អគ្គលេខ ០៤៨៣៤៦	ជំនួយការការិយាល័យបច្ចេកទេសវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ក ម

៣១-អនុសេនីយ៍ឯក	វ៉ា ម៉ិនធឿន	អគ្គលេខ ១៩៨៤៣២	ជំនួយការផ្នែកធានាសម្ភារៈនិងបណ្ណាល័យ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៣២-អនុសេនីយ៍ឯក	ឆន រង្សី	អគ្គលេខ ០២០៩២២	ជំនួយការទីចាត់ការសុខាភិបាល អគ្គបញ្ជាការដ្ឋាន
៣៣-អនុសេនីយ៍ឯក	ទិត ម៉ិតុល	អគ្គលេខ ០៣២៨៣៦	ជំនួយការបុគ្គលិកទីចាត់ការព្រំដែន អគ្គបញ្ជាការដ្ឋាន
៣៤-អនុសេនីយ៍ឯក	ឆាន់ សុរ្យផល	អគ្គលេខ ២៤០២៦១	ជំនួយការនាយករងទីចាត់ការ សុខាភិបាលអគ្គបញ្ជាការដ្ឋាន
៣៥-អនុសេនីយ៍ឯក	សេង ឡុង	អគ្គលេខ ១០៥៩៤១	ជំនួយការការិយាល័យអគ្គសញ្ញាណប័ណ្ណ ទីចាត់ការបុគ្គលិកអគ្គបញ្ជាការដ្ឋាន
៣៦-អនុសេនីយ៍ឯក	ខឹម ជាន់ត្រូ	អគ្គលេខ ០៥៨៦៧០	នាយករងការិយាល័យព័ត៌មានវិទ្យា ទីចាត់ការបុគ្គលិកអគ្គបញ្ជាការដ្ឋាន
៣៧-អនុសេនីយ៍ឯក	លួន ម៉ុំ	អគ្គលេខ ០៦១៩១៤	ជំនួយការមហាវិទ្យាល័យវេជ្ជសាស្ត្រ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៣៨-អនុសេនីយ៍ឯក	សេង សេន្យ	អគ្គលេខ ០៦៨១៨១	ជំនួយការការិយាល័យថែទាំវេជ្ជសាស្ត្រ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៣៩-អនុសេនីយ៍ឯក	អោម ឥមសាន	អគ្គលេខ ១៤១៩១៤	ប្រធានកងអនុសេនាធិវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៤០-អនុសេនីយ៍ឯក	លៅ លេម	អគ្គលេខ ១៨៨០២៤	ជំនួយការមន្ទីរពេទ្យវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៤១-អនុសេនីយ៍ឯក	គង់ វិសុទ្ធ	អគ្គលេខ ២០៧៦៨៣	ជំនួយការសាលាថែទាំវេជ្ជសាស្ត្រ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៤២-អនុសេនីយ៍ឯក	ម៉ុំ ទិត្យ	អគ្គលេខ ១០៨៦៦១	ប្រធានកងអនុសេនាធិវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៤៣-អនុសេនីយ៍ឯក	សូ សុវណ្ណខ្មត្តម	អគ្គលេខ ១៣៧២៨០	ជំនួយការការិយាល័យបច្ចេកទេស វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៤៤-អនុសេនីយ៍ឯក	ផុន ផល	អគ្គលេខ ១៤២១៩៣	ជំនួយការការិយាល័យបច្ចេកទេស វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៤៥-អនុសេនីយ៍ឯក	កែវ ឡាឡែង	អគ្គលេខ ០៩១៨៣១	ជំនួយការផ្នែកធានាសម្ភារៈនិង បណ្ណាល័យវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៤៦-អនុសេនីយ៍ឯក	ខុន វណ្ណារី	អគ្គលេខ ១៣៣២១៨	ជំនួយការការិយាល័យបុគ្គលិក វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៤៧-អនុសេនីយ៍ឯក	ខុន វណា	អគ្គលេខ ០៥០០២៤	ជំនួយការការិយាល័យបុគ្គលិក វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៤៨-អនុសេនីយ៍ឯក	រស់ សុវណ្ណាភារា	អគ្គលេខ ១៣៨៩៥៤	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានបុគ្គលិក
៤៩-អនុសេនីយ៍ឯក	អ៊ុក សុជាតា	អគ្គលេខ ២៣០១១២	ជំនួយការហិរញ្ញវត្ថុនាយកដ្ឋានបុគ្គលិក
៥០-អនុសេនីយ៍ឯក	សូ សុធាវិន	អគ្គលេខ ១៩៨៦៦៣	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានបុគ្គលិក

៥១-អនុសេនីយ៍ឯក	ហូ វិសាល	អគ្គលេខ ០៥៤៥៥៧	នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នាយកដ្ឋានបុគ្គលិក
៥២-អនុសេនីយ៍ឯក	ទួន វិបល	អគ្គលេខ ២៣០០៦៧	ជំនួយការការិយាល័យបណ្តុះ បណ្តាលនាយកដ្ឋានបុគ្គលិក
៥៣-អនុសេនីយ៍ឯក	សោម សុខម៉ានិត	អគ្គលេខ ០២១០៤២	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានអភិវឌ្ឍន៍
៥៤-អនុសេនីយ៍ឯក	សុខ សារុន	អគ្គលេខ ០៤៨១៥០	ជំនួយការផ្នែកបុគ្គលិកកងពលតូច ដឹកជញ្ជូនលេខ៩៩
៥៥-អនុសេនីយ៍ឯក	លី អាល	អគ្គលេខ ០៦៨៧៩០	នាយករងរោងជាងជួសជុលរថយន្ត កងពលតូចដឹកជញ្ជូនលេខ៩៩
៥៦-អនុសេនីយ៍ឯក	ស៊ិន ស្រេង	អគ្គលេខ ០២៤៧១០	ជំនួយការបូកសរុបផ្នែកផែនការ កងពលតូចដឹកជញ្ជូនលេខ៩៩
៥៧-អនុសេនីយ៍ឯក	ហេង មករា	អគ្គលេខ ០៤៩០៨៤	នាយករងរោងជាងជួសជុលរថយន្ត កងពលតូចដឹកជញ្ជូនលេខ៩៩
៥៨-អនុសេនីយ៍ឯក	ណី វណ្ណៈ	អគ្គលេខ ០៧២២៨៧	ជំនួយការការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលេខ១
៥៩-អនុសេនីយ៍ឯក	ពុំ រ័ត្ន	អគ្គលេខ ០៥១៣៦៥	ជំនួយការកងរាជអាវុធហត្ថលេខ១ កងរាជអាវុធហត្ថលេខ១
៦០-អនុសេនីយ៍ឯក	សុខ ម៉ុនខេង	អគ្គលេខ ១៦៧៥៩៣	ជំនួយការកងរាជអាវុធហត្ថលេខ១ កងរាជអាវុធហត្ថលេខ១
៦១-អនុសេនីយ៍ឯក	មាស វត្តា	អគ្គលេខ ១៩៧០០៦	ជំនួយការកងរាជអាវុធហត្ថលេខ១ កងរាជអាវុធហត្ថលេខ១
៦២-អនុសេនីយ៍ឯក	ឡាយ ឥមនាយ	អគ្គលេខ ១៤៧៨៥៧	ជំនួយការហិរញ្ញវត្ថុលេខាធិការដ្ឋាន យោធាភូមិភាគទី១
៦៣-អនុសេនីយ៍ឯក	ហឹម ម៉ឺន៉ុង	អគ្គលេខ ២០៨៨៤២	ជំនួយការព័ត៌មានវិទ្យាទី១ បុគ្គលិកអគ្គបញ្ជាការដ្ឋាន
៦៤-អនុសេនីយ៍ឯក	សៀង ស៊ិនហិរិន	អគ្គលេខ ០២៨០៤៦	នាយកផ្នែកឌីស៊ីប៊ីនរដ្ឋបាល យោធាភូមិភាគទី១
៦៥-អនុសេនីយ៍ឯក	សែម ពន្លក	អគ្គលេខ ០២៨០៤៩	នាយករងអគ្គនាយកដ្ឋានរដ្ឋបាល យោធាភូមិភាគទី១
៦៦-អនុសេនីយ៍ឯក	និន វ៉ាន	អគ្គលេខ ០៤០៩២៦	ជំនួយការបូកសរុបការិយាល័យទី៣ យោធាភូមិភាគទី១
៦៧-អនុសេនីយ៍ឯក	យ៉ាន ចំរើន	អគ្គលេខ ០៨៤៦០៨	ជំនួយការការិយាល័យបច្ចេកទេសវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ខ ភ ម
៦៨-អនុសេនីយ៍ឯក	ហ៊ុន ច័ន្ទគារា	អគ្គលេខ ១៤១០០៣	ប្រធានកងអនុសេនាជំនួយគ្រងសិក្ខាកាម វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ភ ម
៦៩-អនុសេនីយ៍ទោ	ហ៊ុន វណ្ណៈ	អគ្គលេខ ១៦៣២២៣	ជំនួយការការិយាល័យបូកសរុប នាយកដ្ឋានហិរញ្ញវត្ថុ
៧០-អនុសេនីយ៍ទោ	នឹម ហ៊ឹម	អគ្គលេខ ០៦៨៧៩០	បុគ្គលិកផ្នែកភស្តុភារហិរញ្ញវត្ថុ កងពលតូចដឹកជញ្ជូនលេខ៩៩

៧១-អនុសេនីយ៍ទោ	យិត ស្រីលិន	អគ្គលេខ ០៦៦៩៩៧	ជំនួយការពត៌មានវិទ្យាទីចាត់ការ បុគ្គលិកអគ្គបញ្ជាការដ្ឋាន
៧២-អនុសេនីយ៍ទោ	ចៀង ម៉ិនឡីង	អគ្គលេខ ០៦៦៩៩៧	ជំនួយការពត៌មានវិទ្យាទីចាត់ការ បុគ្គលិកអគ្គបញ្ជាការដ្ឋាន
៧៣-អនុសេនីយ៍ទោ	ធយ ច័ន្ទភារា	អគ្គលេខ ០៦៦៩៩០	ជំនួយការពត៌មានវិទ្យាទីចាត់ការ បុគ្គលិកអគ្គបញ្ជាការដ្ឋាន
៧៤-អនុសេនីយ៍ទោ	ឌីម លៀង	អគ្គលេខ ០៦៦៩៩៩	ជំនួយការពត៌មានវិទ្យាទីចាត់ការ បុគ្គលិកអគ្គបញ្ជាការដ្ឋាន
៧៥-អនុសេនីយ៍ទោ	សុខ រតនា	អគ្គលេខ ០៦៧០១០	ជំនួយការពត៌មានវិទ្យាទីចាត់ការ បុគ្គលិកអគ្គបញ្ជាការដ្ឋាន
៧៦-អនុសេនីយ៍ទោ	ស៊ីម សំណារ៉ា	អគ្គលេខ ០៦៦៩៩០	ជំនួយការពត៌មានវិទ្យាទីចាត់ការ បុគ្គលិកអគ្គបញ្ជាការដ្ឋាន
៧៧-អនុសេនីយ៍ទោ	កែវ សុផល	អគ្គលេខ ១៩៨៩២៧	មេបញ្ជាការកងអនុសេនាតូចទី២ កងអនុសេនាធំទី១កងអន្តរាគមន៍១៤៧អគ្គបញ្ជាការដ្ឋាន
៧៨-អនុសេនីយ៍ទោ	ពេជ្រ ចាន់ធឿន	អគ្គលេខ ១៩៩៩៧២	មេបញ្ជាការរងកងអនុសេនាធំទី៣ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៧៩-អនុសេនីយ៍ទោ	ស៊ីយ៉ុង សេរីសុភ័ក្ត្រ	អគ្គលេខ ១៤៥២៣០	ជំនួយការភស្តុភារកងអន្តរាគមន៍ ការពារគោលដៅ១៤៧កងរាជអាវុធហត្ថលើផ្ទៃប្រទេស
៨០-អនុសេនីយ៍ទោ	រី ចំរើន	អគ្គលេខ ១៥៦៦៦៨	បុគ្គលិកផ្នែកភស្តុភារហិរញ្ញវត្ថុ កងពលតូចដឹកជញ្ជូនលេខ៩៩
៨១-អនុសេនីយ៍ទោ	ឡាំ ម៉ិនច្រូង	អគ្គលេខ ២២៩៨៩៧	ជំនួយការកងពលតូចដឹកជញ្ជូនលេខ៩៩
៨២-អនុសេនីយ៍ទោ	ម៉ៅ គមសុរ	អគ្គលេខ ១៦៣៣៥៩	បម្រើការកងពលតូចដឹកជញ្ជូនលេខ៩៩
៨៣-អនុសេនីយ៍ទោ	ស៊ីម រស្មី	អគ្គលេខ ១៦៣៣២៩	បម្រើការកងពលតូចដឹកជញ្ជូនលេខ៩៩
៨៤-អនុសេនីយ៍ទោ	ឈុន មករា	អគ្គលេខ ០៨៨៧៦៧	គិលានុបដ្ឋាកម្មរួមកងពលតូច ដឹកជញ្ជូនលេខ៩៩
៨៥-អនុសេនីយ៍ទោ	ហាន់ យុនី	អគ្គលេខ ២៣០០៦៧	ជំនួយការការិយាល័យភស្តុភារ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៨៦-អនុសេនីយ៍ទោ	អ៊ុំ សាវ៉ាត	អគ្គលេខ ០៤៧៩៩៩	ជំនួយការលេខាធិការដ្ឋាន វិទ្យាស្ថានវិទ្យា សាស្ត្រសុខាភិបាល ខ ក ម
៨៧-អនុសេនីយ៍ទោ	វ៉ាន់ ចន្ទារ៉ា	អគ្គលេខ ០៧២៥៨២	ជំនួយការលេខាធិការដ្ឋានវិទ្យាស្ថានវិទ្យា សាស្ត្រសុខាភិបាល ខ ក ម
៨៨-អនុសេនីយ៍ទោ	លោវ ឌុឌី	អគ្គលេខ ០៥២៧៧៦	ជំនួយការផែនការហ្វឹកហ្វឺនវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៨៩-អនុសេនីយ៍ទោ	ឥក មុនីធីតុ	អគ្គលេខ ០៤៨០៦៦	ជំនួយការលេខាធិការដ្ឋានវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៩០-អនុសេនីយ៍ទោ	គូច សុភា	អគ្គលេខ ០៣១៧៣៨	ជំនួយការលេខាធិការដ្ឋានវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៩១-អនុសេនីយ៍ទោ	គូច សុភ័ក្ត្រ	អគ្គលេខ ១៣៨២២៩	ជំនួយការលេខាធិការដ្ឋានវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ខ ក ម

៩២-អនុសេនីយ៍ទោ	រឹម ពលរដ្ឋ	អត្តលេខ ០៩១៨៥៦	ជំនួយការមហាវិទ្យាល័យទន្លេទេសសាស្ត្រ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ភ ម
៩៣-អនុសេនីយ៍ទោ	ហួត វាសនា	អត្តលេខ ១៣៧៧៣១	ជំនួយការមហាវិទ្យាល័យវេជ្ជសាស្ត្រ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ភ ម
៩៤-អនុសេនីយ៍ទោ	ថ្នាក់ ខៀវខៀល	អត្តលេខ ០៣២៧៧៩	ជំនួយការការិយាល័យអគ្គនុវត្ត
៩៥-អនុសេនីយ៍ទោ	ឈុំ សារិ	អត្តលេខ ០៥៥៦៥១	ជំនួយការមហាវិទ្យាល័យវេជ្ជសាស្ត្រ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ភ ម
៩៦-អនុសេនីយ៍ទោ	សៀម លីន	អត្តលេខ ០៦៩៦៩៣	ជំនួយការសាលាថែទាំវេជ្ជសាស្ត្រ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ភ ម
៩៧-អនុសេនីយ៍ទោ	ហ៊ុន ចាន់តារ៉ា	អត្តលេខ ១៣៩៧៦៥	ជំនួយការការិយាល័យអគ្គនុវត្ត វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ភ ម
៩៨-អនុសេនីយ៍ទោ	រាម សារ៉ាត់	អត្តលេខ ១០៦៣១០	ជំនួយការការិយាល័យបច្ចេកទេស វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ភ ម
៩៩-អនុសេនីយ៍ទោ	ខុន គរក្ស	អត្តលេខ ០៦២៧៤៨	ជំនួយការការិយាល័យបុគ្គលិកវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាលខ ភ ម
១០០-អនុសេនីយ៍ទោ	តា សុខឃាង	អត្តលេខ ០៦៥៧២៣	ជំនួយការមហាវិទ្យាល័យទន្លេទេសសាស្ត្រ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ភ ម
១០១-អនុសេនីយ៍ទោ	ចាន់ សារ៉ាត់	អត្តលេខ ០៥២២១៩	ជំនួយការសិក្សាគម្រោងការិយាល័យទី១ យោធភូមិភាគទី១
១០២-អនុសេនីយ៍ទោ	ឈុន ម៉ៅ	អត្តលេខ ១១៣៦៧២	ជំនួយការអង្គរក្សលេខាធិការដ្ឋាន យោធភូមិភាគទី១
១០៣-អនុសេនីយ៍ទោ	ហ៊ុន វាសនា	អត្តលេខ ០៥៨៧២០	ជំនួយការការិយាល័យផែនការអប់រំនិង បណ្តុះបណ្តាលនាយកដ្ឋានអភិវឌ្ឍន៍
១០៤-អនុសេនីយ៍ទោ	មឿន ម៉ិននី	អត្តលេខ ០៦៦៦៧៣	ជំនួយការបុគ្គលិកនាយកដ្ឋានអភិវឌ្ឍន៍
១០៥-អនុសេនីយ៍ទោ	អ៊ុំ វេងហ៊ុយ	អត្តលេខ ២២៦១៤៩	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានអភិវឌ្ឍន៍
១០៦-អនុសេនីយ៍ទោ	ហៃ សំណាង	អត្តលេខ ១៦៣៤៥៥	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានអភិវឌ្ឍន៍
១០៧-អនុសេនីយ៍ត្រី	សំបូរ មុន្នីបញ្ញា	អត្តលេខ ១៨៦៦០៩	នាយផ្នែកព័ត៌មានបច្ចេកទេសការិយា ល័យផែនការអប់រំនិងបណ្តុះបណ្តាលនាយកដ្ឋានអភិវឌ្ឍន៍
១០៨-អនុសេនីយ៍ត្រី	លឹម សុវណ្ណារិទ្ធ	អត្តលេខ ០៦៧០៥៥	ជំនួយការការិយាល័យទី១ការពារព្រំដែន យោធភូមិភាគទី១
១០៩-អនុសេនីយ៍ត្រី	អាន អ៊ុំវ	អត្តលេខ ០៦០៨០៣	មេបញ្ជាការកងអនុសេតូចកងអនុសេនា ធំបញ្ជូនសារយោធភូមិភាគទី១
១១០-អនុសេនីយ៍ត្រី	ហាន វាសនា	អត្តលេខ ១៤០៤៥៨	នាយរងការិយាល័យទី២តំបន់ ប្រតិបត្តិការសឹករងរតនគីរី
១១១-អនុសេនីយ៍ត្រី	វិចិត្រ វណ្ណមុនីនាថ	អត្តលេខ ២៣៤៥៨២	ជំនួយការការិយាល័យទំនាក់ទំនង វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ភ ម

១១២-អនុសេនីយ៍ត្រី	អុល សុវណ្ណមុនី	អត្តលេខ ១៦៣៣០០	ជំនួយការលេខាធិការដ្ឋានវិទ្យាស្ថាន វិទ្យាសាស្ត្រសុខាភិបាល ខ ក ម
១១៣-អនុសេនីយ៍ត្រី	សិន សមហុន	អត្តលេខ ០៧០៤៧៧	ជំនួយការកងរាជអាវុធហត្ថក្រុងសៀមរាប កងរាជអាវុធហត្ថខេត្តសៀមរាប
១១៤-អនុសេនីយ៍ត្រី	ហាស មករា	អត្តលេខ ១៩៧០២៨	ជំនួយការកងរាជអាវុធហត្ថក្រុងសៀមរាប កងរាជអាវុធហត្ថខេត្តសៀមរាប
១១៥-អនុសេនីយ៍ត្រី	សៀក សោភា	អត្តលេខ ១៩៦៧៤៦	ជំនួយការការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថសៀមរាប
១១៦-អនុសេនីយ៍ត្រី	សុខ រតនា	អត្តលេខ ១៩៨០៩៩	ជំនួយការកងរាជអាវុធហត្ថក្រុងសៀមរាប កងរាជអាវុធហត្ថខេត្តសៀមរាប
១១៧-អនុសេនីយ៍ត្រី	ម៉ង់ ភារម្យ	អត្តលេខ ០៧៥៥៤៦	ជំនួយការផ្នែកធានាសម្ភារៈនិងបណ្ណាល័យ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
១១៨-អនុសេនីយ៍ត្រី	ព្រី យន	អត្តលេខ ០៧៩១៥៧	ជំនួយការកងអនុសេនាជំនាញវេសនាតូច ដឹកជញ្ជូនទី៣កងពលតូចលេខ៩៩
១១៩-អនុសេនីយ៍ត្រី	គង វ៉ារ	អត្តលេខ ២១៦៣២២	បុគ្គលិកផ្នែកភស្តុភារហិរញ្ញវត្ថុ កងពលតូចដឹកជញ្ជូនលេខ៩៩
១២០-អនុសេនីយ៍ត្រី	ផាន់ ម៉ៅ	អត្តលេខ ២៤០២៥៩	ជំនួយការការិយាល័យហិរញ្ញវត្ថុទី៣ ការ ការពារគីមីសាស្ត្រអគ្គបញ្ជាការដ្ឋាន
១២១-អនុសេនីយ៍ត្រី	សោម សុភាវឌ្ឍ	អត្តលេខ ២៣៨៩៨៦	ជំនួយការការិយាល័យព័ត៌មានវិទ្យា ទី៣ ការបុគ្គលិកអគ្គបញ្ជាការដ្ឋាន
១២២-អនុសេនីយ៍ត្រី	នាម ស៊ីនីត	អត្តលេខ ០៦៣៧៦២	ជំនួយការការពារអាកាសបញ្ជាការដ្ឋាន ការពារអាកាសកងទ័ពជើងគោក
១២៣-អនុសេនីយ៍ត្រី	ផាន់ វណ្ណ	អត្តលេខ ០២០៣៦៧	ជំនួយការឯកឧត្តមនាយឧត្តមសេនីយ៍ ផាន់ ងួន
១២៤-អនុសេនីយ៍ត្រី	យ៉ែម វណ្ណ	អត្តលេខ ២៣៩៣៦២	ជំនួយការឯកឧត្តមនាយឧត្តមសេនីយ៍ ផាន់ ងួន
១២៥-នាយចំណាង	ម៉ង ប្រាជ្ញា	អត្តលេខ ០៦៧៧១៨	ជំនួយការឯកឧត្តមនាយឧត្តមសេនីយ៍ ផាន់ ងួន
១២៦-នាយចំណាង	វណ្ណ វិចិត្រ	អត្តលេខ ០៦៧៧១៩	ជំនួយការឯកឧត្តមនាយឧត្តមសេនីយ៍ ផាន់ ងួន
១២៧-នាយចំណាង	វិល វិវ៉ា	អត្តលេខ ២២០៣០០	បុគ្គលិកផ្នែកភស្តុភារហិរញ្ញវត្ថុ កងពលតូចដឹកជញ្ជូនលេខ៩៩
១២៨-នាយចំណាង	នួន អេឡូមី	អត្តលេខ ២២៩៩៤៧	ជំនួយការកុំព្យូទ័រផ្នែកបុគ្គលិក កងពលតូចដឹកជញ្ជូនលេខ៩៩
១២៩-នាយចំណាង	ធុន ភារម្យ	អត្តលេខ ០៧៩១៥៥	បុគ្គលិកវេសនាតូចដឹកជញ្ជូនលេខ១
១៣០-នាយចំណាង	ហ៊ុល នីន	អត្តលេខ ១៩៨៧៨០	បុគ្គលិកវេសនាតូចដឹកជញ្ជូនលេខ៩៩
១៣១-នាយចំណាង	ពេជ្រ សៀងឡុន	អត្តលេខ ១០៤៨២១	បុគ្គលិកកងអនុសេនាជំនាញ វេសនាតូចដឹកជញ្ជូនលេខ១

១៣២-នាយចំណង់	ឆេង តុទ្ធី	អត្តលេខ ២៣៦៩២០	បើកបររថយន្តកងពលតូចដឹកជញ្ជូនលេខ៩៩
១៣៣-នាយចំណង់	ទ្រី រតនា	អត្តលេខ ២២៩៩២៨	បើកបររថយន្តកងពលតូចដឹកជញ្ជូនលេខ៩៩
១៣៤-នាយចំណង់	ឌុំ សំអុន	អត្តលេខ ២២៩៩៣៧	បើកបររថយន្តកងពលតូចដឹកជញ្ជូនលេខ៩៩
១៣៥-នាយចំណង់	យិន សាគន	អត្តលេខ ១៩៨៧៣៦	បុគ្គលិកផ្នែកភស្តុភារហិរញ្ញវត្ថុកងពលតូចដឹកជញ្ជូនលេខ៩៩
១៣៦-នាយចំណង់	សែន ពញ្ញា	អត្តលេខ ២២៩៩១០	បើកបររថយន្តកងពលតូចដឹកជញ្ជូនលេខ៩៩
១៣៧-នាយចំណង់	សយ វិចិត្រ	អត្តលេខ ២២៩៩១១	បើកបររថយន្តកងពលតូចដឹកជញ្ជូនលេខ៩៩
១៣៨-នាយចំណង់	យន គុលា	អត្តលេខ ១៦៤៣៤៥	ជំនួយការការិយាល័យសន្តិសុខផ្ទៃក្នុងនាយកដ្ឋានបុគ្គលិក
១៣៩-នាយចំណង់	គង់ ការម្យ	អត្តលេខ ២៣២៨៤៥	ជំនួយការការិយាល័យសន្តិសុខផ្ទៃក្នុងនាយកដ្ឋានបុគ្គលិក
១៤០-នាយចំណង់	ទន ស៊ីណា	អត្តលេខ ១៣០៥៨២	ជំនួយការសន្តិសុខការិយាល័យទី១យោធាភូមិភាគទី១
១៤១-នាយចំណង់	ស៊ឹម ជីវន្ត	អត្តលេខ ១៤៨៤៩៣	ជំនួយការបើកបររថយន្តរថយន្តកងពលតូចដឹកជញ្ជូនលេខ៩៩
១៤២-នាយចំណង់	គូ កៈ	អត្តលេខ ១៤៨២៤១	មេបញ្ជាការកងអនុសេនាតូចទី១អនុសេនាធំគាំទ្រវេសនាតូចស៊ើបការណ៍យោធាភូមិភាគទី១
១៤៣-នាយចំណង់	ទន់ សាមន	អត្តលេខ ១៤៨១១៣	បុគ្គលិកវេសនាតូចស៊ើបការណ៍យោធាភូមិភាគទី១
១៤៤-នាយចំណង់	ម៉ែន វិឡា	អត្តលេខ ០៥២១០៨	មេបញ្ជាការកងអនុសេនាតូចការពារអាកាសកងអនុសេនាធំការពារអាកាសយោធាភូមិភាគទី១
១៤៥-នាយចំណង់	ផាន់ សុភក្ក	អត្តលេខ ២៣០០៧២	ជំនួយការកុំឡូទ័របូកសរុបលេខាធិការដ្ឋាននាយកដ្ឋានអភិវឌ្ឍន៍
១៤៦-ព្រឹទ្ធបាលឯក	ណាក់ ឆា	អត្តលេខ ១៤៩១៣៧	ជំនួយការកសិកម្មការិយាល័យអភិវឌ្ឍន៍យោធាភូមិភាគទី១
១៤៧-ព្រឹទ្ធបាលទោ	យឹម សុឆា	អត្តលេខ ០៧២៦៩២	បុគ្គលិកចលនូប្បត្តិការិយាល័យអភិវឌ្ឍន៍យោធាភូមិភាគទី១
ខ.មេដាយប្រាក់ការងារ			
១-អនុសេនីយ៍ឯក	អុយ អុសល	អត្តលេខ ០៧៨៣១៨	ជំនួយការមន្ទីរពេទ្យ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
២-អនុសេនីយ៍ឯក	នឹម រតនៈ	អត្តលេខ ១០១៦៧៤	ជំនួយការការិយាល័យបុគ្គលិកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម
៣-អនុសេនីយ៍ឯក	គង់ ចាន់ទ្រី	អត្តលេខ ១៤៩៣៨៥	ជំនួយការមន្ទីរពេទ្យវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ ក ម

២៤-អនុសេនីយ៍ត្រី	សំខ កក្ក	អត្តលេខ ២០៨៥៤២	ជំនួយការផ្នែកសុខាភិបាល នាយកដ្ឋានអភិវឌ្ឍន៍
២៥-អនុសេនីយ៍ត្រី	ចន្ទី វង្សវឌ្ឍនា	អត្តលេខ ០៦៧១០១	នាយផ្នែកគ្រប់គ្រងសិក្ខាកាមមជ្ឈ មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាយកដ្ឋានអភិវឌ្ឍន៍
២៦-អនុសេនីយ៍ត្រី	ម៉ម សុវណ្ណារី	អត្តលេខ ០៦៧០៨៩	ជំនួយការការិយាល័យផែនការផ្នែក អប់រំបណ្តុះបណ្តាលនាយកដ្ឋានអភិវឌ្ឍន៍
២៧-អនុសេនីយ៍ត្រី	ផាន់ ផានិត	អត្តលេខ ២៣៩១១៧	ជំនួយការពិធីការនាយកដ្ឋានអភិវឌ្ឍន៍
២៨-អនុសេនីយ៍ត្រី	សាយ ម៉េង	អត្តលេខ ១៤៧៨៧៩	ជំនួយការបុគ្គលិកវេសនាតូចស៊ើប ការណ៍យោធាភូមិភាគទី១
២៩-អនុសេនីយ៍ត្រី	ស្រែង ក្រញូ	អត្តលេខ ១៤៨១៦៣	មេបញ្ជាការកងអនុសេនាតូចទី២កងអនុ សេនាធំទី៣វេសនាតូចស៊ើបការណ៍យោធាភូមិភាគទី១
៣០-អនុសេនីយ៍ត្រី	សុទ្ធ ផានិត	អត្តលេខ ២៣៩១៩១	ជំនួយការការិយាល័យអត្តសញ្ញាណ ប័ណ្ណនាយកដ្ឋានបុគ្គលិក
៣១-អនុសេនីយ៍ត្រី	សក្ក រតនៈវិសាល	អត្តលេខ ២៤០៤០១	ជំនួយការការិយាល័យគ្រប់គ្រងឋានន្តរសក្តិ តែងតាំងផ្លាស់ប្តូរនាយកដ្ឋានបុគ្គលិក
៣២-អនុសេនីយ៍ត្រី	ឡេង សុផល	អត្តលេខ ២៣៩៥៩៩	ជំនួយការការិយាល័យយោធិន ជាប់កិច្ចសន្យានាយកដ្ឋានបុគ្គលិក
៣៣-អនុសេនីយ៍ត្រី	យឹម វិរាធុត្រ	អត្តលេខ ០៥៨៥០៤	ជំនួយការការិយាល័យអត្តសញ្ញាណ ប័ណ្ណនាយកដ្ឋានបុគ្គលិក
៣៤-អនុសេនីយ៍ត្រី	ជុំ ឆេងហឺ	អត្តលេខ ២០១៦១៦	ជំនួយការការិយាល័យបច្ចេកទេស វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ក ម
៣៥-អនុសេនីយ៍ត្រី	ស៊ឹម សុវណ្ណារិទ្ធ	អត្តលេខ ០៦៥៦៦៤	ជំនួយការការិយាល័យអគ្គនុរក្ស វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ក ម
៣៦-អនុសេនីយ៍ត្រី	ទីង សុខា	អត្តលេខ ០៧២០១៣	ជំនួយការការិយាល័យអគ្គនុរក្ស វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ក ម
៣៧-អនុសេនីយ៍ត្រី	សុទ ធីតា	អត្តលេខ ០២៦៩៣២	ជំនួយការការិយាល័យបច្ចេកទេស វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលខ ក ម
៣៨-នាយចំណាង	ផាន់ សុកក្ក	អត្តលេខ ២៣០០៧២	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានអភិវឌ្ឍន៍
៣៩-នាយចំណាង	ហួត សុភាព	អត្តលេខ ១៤៨១៦៨	មេបញ្ជាការកងអនុសេនាតូចទី១កងអនុ សេនាធំបញ្ជូនសារយោធាភូមិភាគទី១
៤០-នាយចំណាង	គេង ណារិន	អត្តលេខ ២៤០២៦០	ជំនួយការការិយាល័យពត៌មានវិទ្យា ទីចាត់ការបុគ្គលិកអគ្គបញ្ជាការដ្ឋាន
៤១-នាយចំណាង	វ៉ារ សុគន្ធា	អត្តលេខ ២៣៩១៥១	ជំនួយការការិយាល័យពត៌មានវិទ្យា ទីចាត់ការបុគ្គលិកអគ្គបញ្ជាការដ្ឋាន
៤២-នាយចំណាង	ឡែង ជានី	អត្តលេខ ១៩១៨៥៩	ជំនួយការការពារអាកាសនាយកដ្ឋាន បច្ចេកទេសកងទ័ពជើងទឹកអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
៤៣-នាយចំណាង	សំខ សុរិយា	អត្តលេខ ០៨១៣៦៧	បុគ្គលិកចាត់ការទូទៅលេខាធិការដ្ឋាន កងអនុសេនាធំបញ្ជូនសារយោធាភូមិភាគទី១

៤៤-ព្រឹទ្ធបាលឯក	សំរិទ វាសនា	អត្តលេខ ១៤៧៩៤២	បុគ្គលិកពិនិត្យជំងឺមន្ទីរពេទ្យកងអនុសេនាធំ បញ្ជូនសារយោធភូមិភាគទី១
៤៥-ព្រឹទ្ធបាលទោ	គុប សុត	អត្តលេខ ១៥១២១៥	បុគ្គលិកកុំឡូទ័រលេខាធិការដ្ឋាន យោធភូមិភាគទី១
៤៦-ព្រឹទ្ធបាលទោ	ទេស វារ៉ា	អត្តលេខ ០៦០៧៩៨	មេក្រុមទី១កងអនុសេនាតូចទី១កងអនុ សេនាធំដឹកជញ្ជូនយោធភូមិភាគទី១
៤៧-ព្រឹទ្ធបាលទោ	ផាន់ ចាន់ចាន	អត្តលេខ ០៨៩៩៧៩	នាយក្រុមទី២កងអនុសេនាតូចទី១ កងអនុសេនាធំដឹកជញ្ជូនយោធភូមិភាគទី១
៤៨-ព្រឹទ្ធបាលឯក	សូ សំបូរ	អត្តលេខ ២៣៩៨២៤	បើកបររថយន្តកងពលតូចដឹក ជញ្ជូនលេខ៩៩
៤៩-ព្រឹទ្ធបាលឯក	ខ័ណ្ឌ សំអត	អត្តលេខ ២២៩៩០៩	បើកបររថយន្តកងពលតូចដឹក ជញ្ជូនលេខ៩៩
៥០-ព្រឹទ្ធបាលឯក	គង កក្កដា	អត្តលេខ ២៣៦៨៤៦	បើកបររថយន្តកងពលតូចដឹក ជញ្ជូនលេខ៩៩
៥១-ព្រឹទ្ធបាលឯក	ទេត កាលាឌី	អត្តលេខ ២៣៩៧៨០	បើកបររថយន្តកងពលតូចដឹក ជញ្ជូនលេខ៩៩
៥២-ព្រឹទ្ធបាលឯក	ខៀវ លីម៉េង	អត្តលេខ ២២៩៨៨៨	បើកបររថយន្តកងពលតូចដឹក ជញ្ជូនលេខ៩៩
៥៣-ព្រឹទ្ធបាលឯក	សៅ សោភ័ណ្ណ	អត្តលេខ ២៣៦៩២៦	បើកបររថយន្តកងពលតូចដឹក ជញ្ជូនលេខ៩៩
៥៤-ព្រឹទ្ធបាលឯក	ជា ផានិត	អត្តលេខ ២២៩៩៣៨	បើកបររថយន្តកងពលតូចដឹក ជញ្ជូនលេខ៩៩
៥៥-ព្រឹទ្ធបាលឯក	យ៉ន សិរីវឌ្ឍនា	អត្តលេខ ២៤០១៧២	ជំនួយការខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន
៥៦-ព្រឹទ្ធបាលឯក	ខៀវ ម៉ាណា	អត្តលេខ ២៤០០០៤	ជំនួយការខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន
៥៧-ព្រឹទ្ធបាលឯក	ហ៊ុន សាវ	អត្តលេខ ២៤០១៣២	ជំនួយការខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន
៥៨-ព្រឹទ្ធបាលឯក	សួស សននិវឌ្ឍន៍	អត្តលេខ ២៣៦១៧៥	ជំនួយការការិយាល័យពត៌មានវិទ្យា ទីបាត់ការបុគ្គលិកអគ្គបញ្ជាការដ្ឋាន
៥៩-ព្រឹទ្ធបាលឯក	ខៀវ ចិតា	អត្តលេខ ១០៤៩០៥	ជំនួយការកងអនុសេនាតូចស៊ើបការណ៍ រសេនាតូចផ្ទេរជើងលេខ៣តំបន់ប្រតិបត្តិការសឹករងសៀមរាប
៦០-ព្រឹទ្ធបាលឯក	ស៊ិន លាបត	អត្តលេខ ១៩២១៨៥	ជំនួយការលេខាធិការដ្ឋាននាយកដ្ឋាន បុគ្គលិកក្រសួងការពារជាតិ
៦១-ព្រឹទ្ធបាលឯក	ចេង វណ្ណា	អត្តលេខ ១៩២២២៧	ជំនួយការមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងរក្សាសន្តិភាពបោសសំអាតមីននិងកាកសំណល់សង្គ្រាម
៦២-ព្រឹទ្ធបាលទោ	យុន សុរ	អត្តលេខ ២២៤២១៩	ជំនួយការខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន
៦៣-ព្រឹទ្ធបាលទោ	រ៉ា រតនា	អត្តលេខ ២៣៥៩៧១	ជំនួយការខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន
៦៤-ព្រឹទ្ធបាលទោ	ណារី ស្រីថៃ	អត្តលេខ ២២៩៧៨៦	ជំនួយការខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន
៦៥-ព្រឹទ្ធបាលទោ	ចំរើន គយ	អត្តលេខ ២៤៣០១៨	ជំនួយការការិយាល័យពត៌មានវិទ្យា ទីបាត់ការបុគ្គលិកអគ្គបញ្ជាការដ្ឋាន




គ.មេដាយសំរិទ្ធការងារ

១-អនុសេនីយ៍ឯក	នាថ រដ្ឋា	អត្តលេខ ០៣១៧០០	ជំនួយការការិយាល័យទំនាក់ទំនង សាធារណៈកងរាជអាវុធហត្ថលេខាខេត្តសៀមរាប
២-អនុសេនីយ៍ទោ	យឹម សំណុំ	អត្តលេខ ២៣៤៣៩២	ជំនួយការការិយាល័យបណ្តុះបណ្តាល នាយកដ្ឋានបុគ្គលិក
៣-អនុសេនីយ៍ទោ	ខឿក ផល្លី	អត្តលេខ ២០៦៤០៨	ជំនួយការបណ្តុះបណ្តាលនាយកដ្ឋាន បុគ្គលិក
៤-អនុសេនីយ៍ទោ	ស៊ី ប៊ុននីន	អត្តលេខ ១៤៨០២១	មេបញ្ជាការកងអនុសេនាតូច ស៊ើបការណ៍យោធភូមិភាគទី១
៥-អនុសេនីយ៍ត្រី	សំ សុខខ្ពត្តម	អត្តលេខ ០៦៧១៣៧	ជំនួយការការិយាល័យហ្វឹកហ្វឺន យោធភូមិភាគទី១
៦-អនុសេនីយ៍ត្រី	ពៅ សម្បស្ស	អត្តលេខ ០៦៧០២៧	ជំនួយការអប់រំចិត្តសាស្ត្រ ការិយាល័យទី៥ យោធភូមិភាគទី១
៧-អនុសេនីយ៍ត្រី	ឃុត ឌីម៉ង់	អត្តលេខ ១៩២០០៤	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានបុគ្គលិក
៨-អនុសេនីយ៍ត្រី	រស់ ឆលីម	អត្តលេខ ២៣៩១៨៥	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានបុគ្គលិក
៩-អនុសេនីយ៍ត្រី	ចន ធានី	អត្តលេខ ១៩២៤៦១	ជំនួយការអគ្គនាយកដ្ឋាន សម្ភារៈបច្ចេកទេស
១០-អនុសេនីយ៍ត្រី	កែវ សីហា	អត្តលេខ ២២៥៩៨៧	ជំនួយការការិយាល័យគ្រប់គ្រង ស្ថិតិយោធិននាយកដ្ឋានបុគ្គលិក
១១-អនុសេនីយ៍ត្រី	ញ៉ែម ចាន់រតនា	អត្តលេខ ០៣៦២២៣	ជំនួយការបុគ្គលិក កងរាជអាវុធហត្ថ ខេត្តសៀមរាប
១២-នាយចំណាង់	រ័ត្ន សុខថា	អត្តលេខ ១៦៤៣៤៤	ជំនួយការការិយាល័យជ្រើសរើសទ័ព នាយកដ្ឋានបុគ្គលិក
១៣-នាយចំណាង់	អ៊ិន ម៉េងហ៊ុន	អត្តលេខ ២២៤៧៤៧	ជំនួយការការិយាល័យជ្រើសរើសទ័ព នាយកដ្ឋានបុគ្គលិក
១៤-នាយចំណាង់	លី ជង់	អត្តលេខ ២១០៦០១	ជំនួយការលេខាធិការដ្ឋាន នាយកដ្ឋានបុគ្គលិក
១៥-ព្រឹទ្ធបាលឯក	ណាយ សុធី	អត្តលេខ ១៤៧៩៣៤	មេក្រុមទី២កងអនុសេនាតូចទី១ កងអនុសេនាធិបញ្ជូនសារយោធភូមិភាគទី១
១៦-ព្រឹទ្ធបាលឯក	មី សុខឃិត	អត្តលេខ ០៧២៦៦២	មេបញ្ជាការរងកងអនុសេនាតូចទី១កងអនុ- សេនាធិការពារអាកាសយោធភូមិភាគទី១
១៧-ព្រឹទ្ធបាលឯក	សែ ប៊ុននិ	អត្តលេខ ១៤៨៣១២	បុគ្គលិកពិនិត្យជំងឺមន្ទីរពេទ្យ យោធភូមិភាគទី១
១៨-ព្រឹទ្ធបាលឯក	ថ សុផានី	អត្តលេខ ១៤០៣០៦	មេបញ្ជាការរងកងអនុសេនាតូចទី២ រសេនាតូចស៊ើបការណ៍យោធភូមិភាគទី១

១៩-ព្រឹត្តិបាលទោ ពេជ្រ ម៉ុន្នានា អគ្គលេខ ១៤០៣២១ បុគ្គលិកចលនូប្បត្តិអ្នកសេនាតូច
ស៊ើបការណ៍យោធាភូមិភាគទី១

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ
និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ






ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៥១.១១៧៧.២៧



អនុក្រឹត្យ

ស្តីពីការជូនបេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១. បំពាក់ បេដាយស្ថាបនាជាតិ ចំនួន ០៣ គ្រឿង ជូនសប្បុរសជនជប៉ុន ចំនួន ០៣ រូប ដែលបានជួយកសាងសាលាបឋមសិក្សាអង្គរភ្នំខ្ពង ចំនួន ០១ ខ្ពង មាន០៥ បន្ទប់ និងបំពាក់គ្រឿងសង្ហារឹមមួយកំប្លោក សរុបថវិកា ចំនួន ៥៥.០០០ ដុល្លារអាមេរិក ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង កន្លងមក ដូចមានរាយនាមខាងក្រោម៖

- | | | |
|------------|------------------|-----------------------------|
| ១- លោកស្រី | YUKIKO MATSUZAKI | Chief of ACSA Organization |
| ២- លោកស្រី | TAKAHARA KAYOKO | Member of ACSA Organization |
| ៣- លោកស្រី | IKEDA KUMIKO | Member of ACSA Organization |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។/ *sh*

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៥២ អនក្រ.បក



**អនុក្រឹត្យ
ស្តីពីការជូនវេជ្ជបណ្ឌិតវេជ្ជសាស្ត្រ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ តាមលំដាប់ថ្នាក់ ចំនួន ១៣ គ្រឿង ជូនសប្បុរសជនកូរ៉េ អនុវត្តយោធាវៀតណាម ឡាវ និងអូស្ត្រាលី ចំនួន ១៣ រូប ដែលមានស្នាដៃល្អ ក្នុងកិច្ចសហប្រតិបត្តិការជាមួយកងយោធពលខេមរភូមិន្ទ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ថ្នាក់ ធិបតី

- ១- ឧត្តមសេនីយ៍ត្រី VU QUANG DAO Director of the Institution of Military History of the Vietnam People 's Army
- ២- វរសេនីយ៍ឯកបំរុង DANG HIY BIN Cabinet of Vietnamese Engineering HQ
- ៣- វរសេនីយ៍ត្រី NGO MINH DAY Assistant Vietnamese Defense Attache

ខ-វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ ថ្នាក់ សេនា

- ១- វរសេនីយ៍ឯក TRAN NGOC PHO Deputy Director of the Department of Military History of the Vietnam People 's Army
- ២- វរសេនីយ៍ឯក NGUYEN HUY THUC Chief of Subject Wartime Military History of the Vietnam People 's Army
- ៣- វរសេនីយ៍ឯក NGUYEN VAN QUANG Managing Chief History of the Vietnam People 's Army
- ៤- វរសេនីយ៍ឯក ANDREW DAKIN Bureau Chief of Australian Defense Attache
- ៥- វរសេនីយ៍ឯក SINGTHONG MITSOUPHO Bureau Chief of Laos Defense Attache
- ៦- វរសេនីយ៍ឯកបំរុង VO SI YOEUING Assistant Vietnamese Defense Attache

- ៧- អនុសេនីយ៍ទោ NGUYEN NGOC CHEAN Assistant Vietnamese Defense Attache
- គ-មេដាយសហមេត្រី ថ្នាក់ អស្សុប្បន្និ
- ១- វរសេនីយ៍ត្រី LATSAKHOUN VONGPHOSY Bureau Deputy Chief to Laos Defense Attache
- ២- វរសេនីយ៍ត្រី TRUONG DUC LONG Assistant Vietnamese Defense Attache
- ៣- លោកស្រី MOON DUK YEON Korean Charitable Person

មាត្រា ២...រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន






ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៤៣. រ.ជ.នក. ប.ជ. ប.ជ. ប.ជ.



**អនុក្រឹត្យ
ស្តីពីការជូនវេជ្ជបញ្ជាសាវ័ន្ត
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបញ្ជាសាវ័ន្ត តាមលំដាប់ថ្នាក់ ចំនួន ០៦គ្រឿង ជូនសប្បុរសជន ចំនួន ០៦រូប ដែលមានស្នូលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស បំពាក់សម្ភារ កុំព្យូទ័រ ទូរស័ព្ទនិងសេវាដល់មន្ទីរពិសោធន៍ ព្រះកេតុមាលា គិលានដ្ឋានមូលដ្ឋានសមុទ្រាម និងមន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែន ស្រីរម្ម កន្លងមក ដូចមានរាយនាមខាងក្រោម៖

- ក-វេជ្ជបញ្ជាសាវ័ន្ត ថ្នាក់ ជិបមិន្ទ
 - លោក ចាក់ ប៊ុនធី ប្រធានការិយាល័យ ភូមិបាលស្រុកបសេដ្ឋ
- ខ-វេជ្ជបញ្ជាសាវ័ន្ត ថ្នាក់ សេនា
 - លោកស្រី ឌុច ណារិន អនុប្រធានអង្គភាពទី២ នៃកងនាវាចរសហរដ្ឋអាមេរិកផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រប្រចាំភ្នំពេញ
- គ-វេជ្ជបញ្ជាសាវ័ន្ត ថ្នាក់ អស្សុប្បន្និ
 - ១- លោកស្រី ឃី ចិន្ដា អ្នកគ្រប់គ្រងទិន្នន័យគម្រោងជំងឺឆ្លង របស់អង្គភាពទី២នៃកងនាវាចរ សហរដ្ឋអាមេរិកផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រប្រចាំភ្នំពេញ
 - ២- លោកស្រី ស៊ិន លីណា អ្នកបច្ចេកទេសមន្ទីរពិសោធន៍ជំងឺឆ្លងរបស់ អង្គភាពទី២នៃកងនាវាចរ សហរដ្ឋអាមេរិកផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រប្រចាំភ្នំពេញ
 - ៣- លោកស្រី ផែន វឌ្ឍន៍ អ្នកបច្ចេកទេសមន្ទីរពិសោធន៍ជំងឺឆ្លងរបស់ អង្គភាពទី២នៃកងនាវាចរសហរដ្ឋអាមេរិកផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រប្រចាំភ្នំពេញ
 - ៤- លោក ហូ មកា ឯកទេសមន្ទីរពិសោធន៍របស់អង្គភាពទី២ នៃកងនាវាចរសហរដ្ឋអាមេរិកផ្នែកស្រាវជ្រាវវេជ្ជសាស្ត្រប្រចាំភ្នំពេញ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងរាល់ខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៥

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៧៥៤...ស.ជ.ត. ១៧



អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាភីណូ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១.- បំពាក់ មេដាយមុនីសារាភីណូ តាមលំដាប់ថ្នាក់ ចំនួន ០៤គ្រឿង ជូនសប្បុរសជនជនជាតិអាមេរិក ចំនួន ០៤រូប ដែលមានស្នាដៃល្អក្នុងការបណ្តុះបណ្តាលធនធានមនុស្ស បំពាក់សម្ភារ កុំព្យូទ័រ ទូរស័ព្ទនិងសេវាដល់មន្ទីរពិសោធន៍ នៅមន្ទីរពេទ្យព្រះកេតុមាលា គិលានដ្ឋានមូលដ្ឋានសមុទ្រវ៉ាម និងមន្ទីរពេទ្យសង្កេតគេដា ហ៊ុន សែន ស្រីអែម កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមុនីសារាភីណូ ថ្នាក់ ដំបូង

- វរនាវិក **ANDREW VAUGHN** Director of US Naval Medical Research Unit 2, Phnom Penh

ខ-មេដាយមុនីសារាភីណូ ថ្នាក់ សេនា

១- វរនាវិក្រី **MICHAEL PROUTY** Head of Laboratory Science of US Navy Medical Research Unit 2, Phnom Penh

២- លោក **AGUS RACHMAT** Head of Research Data Analyst of US Navy Medical Research Unit2, Phnom Penh

គ-មេដាយមុនីសារាភីណូ ថ្នាក់ អស្សុទ្ធិ

- លោកស្រី **CHHONTHIDA SUPAPROM** Laboratory Manager of US Navy Medical Research Unit2, Phnom Penh

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៥

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: **៧១** អនក្រ. ប្រក. ២០១៥



អនុក្រឹត្យ

ស្តីពី

**ការផ្ទេរមត្តុលទៅក្នុងឋានន្តរស័ក្តិនាយក្រមការ
នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៧៥ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១៦ អនក្រ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : ផ្ទេរមត្តុលមន្ត្រីរាជការចំនួន ០៥រូប ទៅក្នុងឋានន្តរស័ក្តិនាយក្រមការ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួង មហាផ្ទៃ ដូចមានរាយនាមខាងក្រោម:

- ១- លោក **ខៀម ឡឿន** ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ៣ មកឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦
- ២- លោកស្រី **ធីន សុធី** ពីឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ៤ មកឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦

- ៣- លោក **យ៉ាន ភារៈ** ពីឋានន្តរស័ក្តិក្រុមការដើមខ្សែ ថ្នាក់លេខ៤ មកឋានន្តរស័ក្តិ នាយក្រុមការ ថ្នាក់លេខ៦
- ៤- លោក **ស៊ិន សុផល** ពីឋានន្តរស័ក្តិក្រុមការដើមខ្សែ ថ្នាក់លេខ៤ មកឋានន្តរស័ក្តិ នាយក្រុមការ ថ្នាក់លេខ៦
- ៥- លោកស្រី **គង់ សុភីន** ពីឋានន្តរស័ក្តិក្រុមការ ថ្នាក់លេខ១ មកឋានន្តរស័ក្តិនាយក្រុមការ ថ្នាក់លេខ៦។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ កញ្ញា ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ទទួលយកសម្តេចនាយករដ្ឋមន្ត្រី
- ទទួលយកឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤០៣ ណសរ

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច
ស្តីពី

**ការកែតម្រូវសមាសភាពនៃគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេស
លើករណីបណ្តឹងលេខ២៣១៨ ស្តីពីករណីឃាតកម្មលើមេដឹកនាំសហជីព ជា វិជ្ជា ហ៊ុំ ឌុន្ទី
និងរស់ សុវណ្ណារ៉េត**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការងារ
- បានឃើញអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញសេចក្តីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើករណីបណ្តឹងលេខ២៣១៨ ស្តីពីករណីឃាតកម្មលើមេដឹកនាំសហជីព ជា វិជ្ជា ហ៊ុំ ឌុន្ទី និងរស់ សុវណ្ណារ៉េត
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

ប្រការ១.-

ត្រូវបានតែងតាំងសមាសភាពនៃគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេស លើករណីបណ្តឹងលេខ២៣១៨ ស្តីពីករណីឃាតកម្មលើមេដឹកនាំសហជីព ជា វិជ្ជា ហ៊ី វុទ្ធី និងរស់ សុវណ្ណារ៉េត ដូចខាងក្រោម៖

- ១-ឯកឧត្តម **ឯម សំរោង** រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធាន
- ២-ឯកឧត្តម **ម៉ែម វណ្ណៈ** រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធាន
- ៣-ឯកឧត្តម **ចៅ សុវណ្ណ** រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អនុប្រធាន
- ៤- ឯកឧត្តម **ចៅ ហុនលី** រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក
- ៥-ឯកឧត្តមនាយឧត្តមសេនីយ៍ **នេត សាឡើង** អគ្គស្នងការនគរបាលជាតិ សមាជិក
- ៦-ឯកឧត្តមនាយឧត្តមសេនីយ៍ **សៅ សុខា** មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សមាជិក
- ៧-ឯកឧត្តម **ប៉ា សុជាតិវង្ស** អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សមាជិក
- ៨-ឯកឧត្តម **សៀង អំ** អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សមាជិក
- ៩-ឯកឧត្តមឧត្តមសេនីយ៍ឯក **ជួន សុវណ្ណ** អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមាជិក
- ១០-ឯកឧត្តម **ឈិត មូរ៉ាតុន** មេធាវីរាជរដ្ឋាភិបាលនិងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក
- ១១-ឯកឧត្តម **លី ច័ន្ទគុណ** សមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក
- ១២-លោកឧត្តមសេនីយ៍ត្រី **កឹម យន** ស្នងការនគរបាលខេត្តស្វាយរៀង សមាជិក
- ១៣-លោក **ស៊ិន ជារិន** អនុប្រធាននាយកដ្ឋានអង្គការអន្តរជាតិនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិក
- ១៤-លោក **អ៊ិន វណ្ណថា** ប្រធានការិយាល័យនៃនាយកដ្ឋានច្បាប់និងកុងស៊ុលនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សមាជិក

ប្រការ២.-

សេចក្តីសម្រេចលេខ២០ សសរ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ ស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើករណីបណ្តឹងលេខ២៣១៨ ស្តីពីករណីឃាតកម្មលើមេដឹកនាំសហជីព ជា វិជ្ជា ហ៊ី វុទ្ធី និងរស់ សុវណ្ណារ៉េត និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាយករណ៍។

ប្រការ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អនុវត្តទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសដ្ឋានឯកឧត្តម លោកជំទាវបនាយករដ្ឋមន្ត្រី
- ដូចប្រការ ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ...៧៧៤...សសនា

ជាតិ សាសនា ព្រះមហាក្សត្រ



**សេចក្តីសម្រេច
ស្តីពី**

ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខនស/រកម/០១១៥/០០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
- បានឃើញអនុក្រឹត្យលេខ១០៩អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ៨៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០១៥ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

ប្រការ ១.-

ត្រូវបានតែងតាំងសមាសភាពគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហៅកាត់ **គ.ស.ច.គ.** ដូចខាងក្រោម៖

១-សម្តេចក្រឡាហោម ស ខេង	ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ	ប្រធាន
២-ឯកឧត្តម ត្រាំ អ៊ិនធឺក	រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន	អនុប្រធានអចិន្ត្រៃយ៍
៣-ឯកឧត្តម តេង សាវង្ស	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	អនុប្រធាន
៤-ឯកឧត្តម ភើង វិទ្ធី	រដ្ឋលេខាធិការក្រសួងយុត្តិធម៌	អនុប្រធាន
៥-លោកជំទាវ ម៉ែន ហនានី	រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន	អនុប្រធាន
៦-ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាឡើង	អគ្គស្នងការនគរបាលជាតិ	អនុប្រធាន
៧-ឯកឧត្តម ស៊ី អិរិទ្ធ	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៨-ឯកឧត្តមរដ្ឋបណ្ឌិត តែ គុយស៊ីង	រដ្ឋលេខាធិការក្រសួងសុខាភិបាល	សមាជិក
៩-ឯកឧត្តម អ៊ឹម កុច	រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា	សមាជិក
១០-ឯកឧត្តម សួស គង់	រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
១១-ឯកឧត្តម កាន់ ម៉ែន	រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
១២-ឯកឧត្តម ឯង វ៉ាន់សារ៉ាត	រដ្ឋលេខាធិការក្រសួងការពារជាតិ	សមាជិក
១៣-ឯកឧត្តម ខៀវ មុត	រដ្ឋលេខាធិការក្រសួងបរិស្ថាន	សមាជិក
១៤-ឯកឧត្តម យ៉ាន សុរស័ក្ខិ	រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម	សមាជិក
១៥-ឯកឧត្តម ជា មុរ៉ា	រដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
១៦-លោកជំទាវ ប្រាក់ ច័ន្ទនាយ	រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍	សមាជិក
១៧-ឯកឧត្តម ម៉ែន សុផល	រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់	សមាជិក
១៨-ឯកឧត្តម គឹម ឌុច	រដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម	សមាជិក
១៩-ឯកឧត្តមបណ្ឌិត យន សុភាព	អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	សមាជិក
២០-ឯកឧត្តម អ៊ឹម ឆន្ទ័	អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន	សមាជិក
២១-ឯកឧត្តម ចាន់ តារា	អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន	សមាជិក
២២-ឯកឧត្តម អ៊ឹម មុរី	អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ	សមាជិក
២៣-លោកជំទាវ ពុំ ចន្ទីនី	អគ្គលេខាធិការកាកបាទក្រហមកម្ពុជា	សមាជិក
២៤-លោកឧត្តមសេនីយ៍ទោ គួង ស៊ីអិន	មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស	សមាជិក។

ប្រការ ២.-

គ.ស.ច.គ. ត្រូវអនុវត្តនាទី និងភារកិច្ច ដូចមានចែងក្នុងមាត្រា១០ នៃអនុក្រឹត្យលេខ ៨៤ អនក្រ ប្រ.ក ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក។

ប្រការ ៣.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៤.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ០៧៧ អនក្រ.ន

ជាតិ សាសនា ព្រះមហាក្សត្រ



សារាចរ

ស្តីពី

**ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ
ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥**

ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលតែងតែប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នៅថ្ងៃទី០១ ខែតុលា ក្នុងគោលបំណងជំរុញការលើកកម្ពស់កិច្ចគាំពារ និងការលើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់នៅទូទាំងប្រទេស ក៏ដូចជាដើម្បីបង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ និងបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ ព្រមទាំងបានផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងសម្បូរបែប សម្រាប់មនុស្សជំនាន់ក្រោយ ដែលប្រធានបទសម្រាប់ឆ្នាំនេះ គឺ «សមាគមមនុស្សចាស់បង្កើនសាមគ្គី ដើម្បីអភិវឌ្ឍសហគមន៍និងសង្គមជាតិ»។ ការប្រារព្ធទិវានេះ គឺជាការម្នឹកដល់គុណបការៈរបស់មនុស្សចាស់កម្ពុជា បុព្វការីជន ដីដូន ដីតា ឪពុកម្តាយ អ៊ុំ ពូ មីង ដែលបានកសាងនិងបន្សល់ទុកនូវកេរ្តិ៍រាជ្ជកិច្ចដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សចាស់នៅទូទាំងប្រទេស តាមរយៈការបង្កើតឱ្យមានគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដើម្បីទទួលបន្ទុករៀបចំគោលនយោបាយជាតិ សំដៅធ្វើយ៉ាងណាលើកស្ទួយដល់សុខុមាលភាពនិងជីវភាពរស់នៅរបស់មនុស្សចាស់។

ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិនាឆ្នាំនេះ ឱ្យប្រព្រឹត្តទៅបានទូលំទូលាយ ក៏ដូចជាដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋគ្រប់វ័យ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចតទៅ៖

១- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ត្រូវសហការជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអង្គការអន្តរជាតិដែលពាក់ព័ន្ធ ដើម្បីចាត់តាំងមិទ្ធិញ្ញអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥នេះ ឱ្យបានអធិកអធម។

២- រាជធានី ខេត្តត្រូវរៀបចំមិទ្ធិញ្ញអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ ដោយបង្កលក្ខណៈឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំងប្រជាពលរដ្ឋគ្រប់វ័យ បានចូលរួមកាន់តែច្រើនឡើងថែមទៀត ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃគោលនយោបាយជាតិចំពោះមនុស្សចាស់កម្ពុជា។

៣- អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិ សូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍សមាគមមនុស្សចាស់ដែលមានស្រាប់ និងបង្កើតបន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋាននៅគ្រប់ឃុំ សង្កាត់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តតាមការណែនាំនិងបង្កើតឱ្យមានសមាគមមនុស្សចាស់ក្នុងមូលដ្ឋានគ្រប់ឃុំ សង្កាត់របស់ខ្លួន ដើម្បីបង្កើនស្មារតីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយដល់ជនចាស់ជរាជនពិការ ជនក្រីក្រ និងទុរគុណជន នៅតាមមូលដ្ឋានរបស់ខ្លួន។

៤- គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំកម្មវិធីចុះសំណេះសំណាលជាមួយមនុស្សចាស់ នៅតាមមូលដ្ឋាន វត្តអារាម និងវិហារសាសនានានា ដោយនាំយកជំនួយឧបត្ថម្ភតាមសន្ទាដ្រះថ្លា ជួយដល់ជនចាស់ជរា ជនពិការ ជនក្រីក្រ និងទុរគុណជន។

៥- ក្រសួងធម្មការនិងសាសនាត្រូវធ្វើការណែនាំនិងជំរុញចលនានៅតាមវត្តអារាម វិហារសាសនាទូទាំងប្រទេស តាមរយៈបញ្ជីធិតសាសនា ដើម្បីឱ្យមានសកម្មភាពជួយឧបត្ថម្ភគាំទ្រដល់ជនចាស់ជរា ជនពិការ ជនក្រីក្រ និងទុរគុណជន។

៦- ក្រសួងព័ត៌មានត្រូវណែនាំបណ្តាញព័ត៌មានរដ្ឋនិងឯកជនទាំងអស់ ឱ្យធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីខ្លឹមសារនិងសកម្មភាពនៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥។

៧- គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវរៀបចំបដាដោយអង្គភាព និងទីសាធារណៈ តាមខ្លឹមសារដូចតទៅ៖

- ជ័យោ! ព្រះរាជាណាចក្រកម្ពុជា!
- អបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា
- មនុស្សចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារនិងសង្គមជាតិ
- ការគោរពដឹងគុណចំពោះមនុស្សចាស់គឺជាកតញ្ញាធម៌ គ្រួសារមានសុភមង្គល សង្គមរីកចម្រើន
- កសាងសង្គមដែលមានការអភិវឌ្ឍសម្រាប់មនុស្សគ្រប់វ័យ
- សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ ជួយអភិវឌ្ឍសហគមន៍និង សង្គមជាតិ។

៨- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ត្រូវធ្វើការណែនាំអនុវត្តតាមសាកលវិទ្យាល័យ និងបូកសរុបលទ្ធផល ការងារជូនរាជរដ្ឋាភិបាល។

ទទួលបានសាកលវិទ្យាល័យនេះ គ្រប់ក្រសួង ស្ថាប័ន សាលារាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយ ស្មារតីទទួលខុសត្រូវខ្ពស់។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គ្រប់ក្រសួង ស្ថាប័ន
- សាលារាជធានី ខេត្ត
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លូវឈ្មោះរោងចក្រ ៖ “រោងចក្រប៉ាក់ ជីត អ៊ឹមប្រយឌើរី លីមីធីត”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តី ពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ២២៣ ឧប.កខ.ប្រក និងវិញ្ញាបនបត្របង្កើតរោងចក្រលេខ ២៨ ឧប.កខ.បរ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៧ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីពីការបង្កើតរោងចក្របាក់សម្លៀកបំពាក់ របស់ក្រុមហ៊ុន ជីត អ៊ឹមប្រយឌើរី លីមីតធីត ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

សាត សាមី

- អង្គជំនុំជម្រះ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- “ដើម្បីជូនគ្រាប់”
- ដួងប្រការ១៥ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លូវកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ ជីត ចិចថាយ លីមីតធីត "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តី ពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ២៦៩ ឧប.ក.ខ.ប្រក. និងវិញ្ញាបនបត្របង្កើតរោងចក្រលេខ ០២៧ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៨ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ជីត ចិចថាយ លីមីតធីត ត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ១៥៖ អត្តនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

សាត សារី

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- “ដើម្បីជូនជ្រាប”
- ដុចប្រកាស១៥ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣០៧ ឧស/រកត/១៣៩៣

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រ របស់ក្រុមហ៊ុន ហ្វូដ កីកីល (ខេមបូឌា) អិលធីឌី ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥។

ស រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ហ្វូដ កីកីល (ខេមបូឌា) អិលធីឌី (GOOD PEOPLE (CAMBODIA) LTD.) តំណាងដោយ លោក CHO MIN បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល **លេខគូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code**
សម្លៀកបំពាក់ **១៤១០**



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ “រោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្វូដ កីហិល (ខេមបូឌា) អិលធីឌី”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្របប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ៤៣១ ឧប.កខ.ប្រក.ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១១ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ស្តីពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ហ្វូដ កីកីល (ខេមបូឌា) អិលធីឌី ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- បន្តទទួល៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- “ដើម្បីជូនជ្រាប”
- ដូចប្រការ១៥ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

រដ្ឋលេខាធិការ



សាត សាមី

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ “រោងចក្រកាត់ដេរសម្លៀកបំពាក់ អេឃេ ភីហ្វូមមេនស៍ (ខេមបូឌា)”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងវគ្គស បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



(Handwritten signature)

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

សាត សាមី

- ឧបករណ៍**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - "ដើម្បីជូនជ្រាប"
 - ដុចប្រការ១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្នែកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ន្លាតឈ្មោះរោងចក្រ ៖ “រោងចក្រផលិត កែច្នៃ សាច់គោ ស្បែកគោ ផលិតជី BIOGAS និង ចំណីសត្វ អេស អិល អិន មីត សីបផ្លាយ ភីធីវ៉ាយ.អិលធីឌី”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០: ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១: ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២: លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣: ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤: អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥: ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ



សាត សាមី

- មន្ត្រីជំនាញ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តព្រះសីហនុ
- “ដើម្បីជូនជ្រាប”
- ដុចប្រការ១៤ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣១០.៤៧៧ ឧស.ក.ក្រ.បក-០៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំការអនុញ្ញាតបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ស្កាយ ហ៊ីល អ៊ីកែវីល (ខេមបូឌា) ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥។

ស រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ស្កាយ ហ៊ីល អ៊ីកែវីល (ខេមបូឌា) (SKY HILL APPAREL (CAMBODIA) CO., LTD) តំណាងដោយ លោក CHOW NGAI LEUNG បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមាន ទីតាំងស្ថិតនៅ ផ្លូវអន្លង់គង ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខគូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ "រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្តាយ ហ៊ីល អ៊ីកែវិល (ខេមបូឌា)"

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

សាត សារី

- ឧបទ្វេន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - "ដើម្បីជូនជ្រាប"
 - ដុចប្រការ១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣១៤...ឧស.ក្រសួង-០១

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តី ពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ ផលិតបន្ទះបំណែកធុងទឹក របស់ក្រុមហ៊ុន លាំង ជី អិនឌីស្ត្រី (ខេមបូឌា) ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥។

ស ៤ ប្រ ម

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន លាំង ជី អិនឌីស្ត្រី (ខេមបូឌា) (LIANG CHI INDUSTRY (CAMBODIA) CO., LTD.) តំណាងដោយ លោក បាង ហឹងដើរ បង្កើតរោងចក្រ ផលិតបន្ទះបំណែកធុងទឹក ដែលមាន ទីតាំងស្ថិតនៅ ភូមិក្រាំងស្វាយ និងភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តត្បូងឃ្មុំ។

ឈ្មោះផលិតផល
បន្ទះបំណែកធុងទឹក

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
២៥១២



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ន្ទវករឈ្មោះរោងចក្រ៖ " រោងចក្រ ផលិតបន្ទះបំណែកធុងទឹក លាំង ជី អ៊ិនដាសស្រ្ទី (ខេមបូឌា)"

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចរកសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ៥៣៤ ឧប.កខ.ប្រក. ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ស្តីពីការបង្កើតរោងចក្រ កាត់ដេរស្លៀកបំពាក់ របស់ក្រុមហ៊ុន លាំង ដី អ៊ិនដាស្ត្រី (ខេមបូឌា) ត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

សាត សាមី

- បង្គន់ជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តកណ្តាល
 - "ដើម្បីជូនគ្រាប់"
 - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៣៧១...ឧស.ក្រសួង-០៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រ របស់ក្រុមហ៊ុន ហេន សើវេន អ៊ីកែវីល ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥។

ស រ ៀ ង ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ហេន សើវេន អ៊ីកែវីល (HAND SEVEN APPAREL CO., LTD) តំណាងដោយលោក CHUANG, CHUNG-HENG បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល **លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code**
សម្លៀកបំពាក់ **១៤១០**



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ “រោងចក្រកាត់ដេរសម្លៀកបំពាក់ ហេន ស៊ីវេន អ៊ីវែរីល”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ៧២៥ ឧប.កខ. ប្រក. ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១០ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ស្តីពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ហេន ស៊ីវេន អ៊ីកែវលី ត្រូវចាត់ ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

សាត សាមី

- ឧបទ្វេន្ត**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - "ដើម្បីជូនជ្រាប"
 - ដុចប្រការ១៥ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ